


සමස්ත

ප්‍රචේචුණ

THE PRACHEACHUN MAGAZINE



මුද්‍රිතය 1988 ඔක්තෝබර් 1988



សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ សំខាន់ៗមួយចំនួន

៦



សម្តេចព្រះហែង សំរិទ្ធ ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា.....

៨



សម្តេចព្រះហែង សំរិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន.....

៩



សម្តេចព្រះហែង សំរិទ្ធ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់បឹងធំ ខណ្ឌកំបូល.....

១០



សម្តេចព្រះហែង សំរិទ្ធ អញ្ជើញប្រកាសអនុគណៈកម្មការសាងសង់ស្ថាប័នអនុស្សាវរីយ៍ នយោបាយឈ្មោះឈ្មោះនៅខេត្តកោះកុង

១១



កិច្ចប្រជុំពិភាក្សាអំពីការអនុវត្តកម្មវិធីតែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

១២

ទិព្វនាយក :

លោក តាក ស៊ុនអ៊ុំ

គណៈកម្មការទិព្វ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារ៉ុន
៤. លោក ទាវ សារ៉ុន
៥. លោក សុខ សុផន

លេខាទិព្វ

១. លោក ម៉ក់ ឈិន
២. លោក ស្វាយ ភីរុណ

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ក

អ្នកចម្លង

១. លោក សុផាត វិរៈមុនី

វិចិត្រករ

១. លោក ធា សារ៉ុន

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របប្បវត្ត

**ភាពរីកចម្រើននៃប្រព័ន្ធធារាសាស្ត្រ
បានផ្តល់សក្តានុពលទឹកស្រោចស្រព
លើផ្ទៃដីបន្តបង្កើនផលកសិកម្ម**

**មាតិកា
Contents**

វិចារណកថា : ពង្រឹងខ្សែនការការពារសុខភាពប្រជាជនប្រយុទ្ធប្រឆាំងការរាតត្បាតសកល.....	០២
Editorial : Reinforcing People's Healthcare Foundation in Combatting Covid-19	០២
⇒ អត្ថបទនយោបាយ : យើងនៅតែរំពឹងថាបង្កើនចិត្តដល់ទិវាជាតិនៃការចងចាំ ២០ ឧសភា.....	០៥
⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៣
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៧
⇒ សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច	១៩
⇒ ផែនការចាំបាច់មួយចំនួនក្នុងវិស័យកសិកម្មចំពោះមុខឥទ្ធិពលបង្កដោយកូវីដ-១៩	២០
⇒ កម្ពុជាក្នុងសមរភូមិប្រយុទ្ធប្រឆាំងជំងឺ COVID-19	២២
⇒ វប្បធម៌: ប្រាសាទនាគព័ន្ធ និងជំនឿក្នុងការព្យាបាលជំងឺ	២៤
⇒ ចំណេះដឹងទូទៅ: តើផលប៉ះពាល់ពី COVID-19 អាចក្រក់យ៉ាងណាចំពោះសេដ្ឋកិច្ចពិភពលោក.....	២៥
⇒ វិទ្យាសាស្ត្រ និងសុខភាព: ៥ យ៉ាងមិនគួរធ្វើនៅពេលកាន់តឹងក្នុងអារម្មណ៍.....	២៦
⇒ ទឹកដី និងមាតុភូមិ: «កំពង់ត្រក» ជីវិតអ្នករស់នៅលើផ្ទៃទឹក	២៧
⇒ កំណាព្យ : អបអរខួប៦៩ ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា.....សំណើច.....	៣០

សូមថ្វាយព្រះរាជសព្ទសាធុការពរ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល
ព្រះប្រធានកិត្តិយស នៃការកាន់ក្រមាមកម្ពុជា



ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា
សម្តេចព្រះមហាក្សត្រី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០

សូមក្រាបបង្គំទូលថ្វាយដោយសេចក្តីគោរព និងកតញ្ញាភាពដ៏ជ្រាលជ្រៅបំផុត

ទស្សនាវដ្តីប្រជាជន



ពង្រឹងខ្សែការពារសុខភាពប្រជាជន ប្រយុទ្ធប្រឆាំងការរាតត្បាតសកលនៃជំងឺ COVID-19

Reinforcing People's Healthcare Foundation in Combatting Covid-19 Pandemic

ការឆ្លងរីករាលដាលនៃជំងឺ COVID-19 កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និងបានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយទៀតសម្រាប់ពិភពលោក ក្នុងចំណោមបញ្ហាសុគតស្នាញ ដែលមានស្រាប់រួចមកហើយ ដូចជា សង្គ្រាមពាណិជ្ជកម្ម និងការថមថយកំណើនសេដ្ឋកិច្ចពិភពលោក ដោយបង្កើតឲ្យមានភាពរំជើបរំជួលយ៉ាងខ្លាំង ។ ដូចជាបញ្ហាប្រទេសដទៃទៀតដែរ ជម្ងឺនេះក៏បានបង្កផលប៉ះពាល់មកលើដំណើរការអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជា ការថមថយតម្រូវការក្នុងទីផ្សារខាងក្រៅ ការបិទការធ្វើដំណើរក្នុងប្រទេសក្នុងតំបន់និងក្នុងសកលលោក ។ មកដល់ពេលនេះនៅប្រទេសកម្ពុជា ការគ្រប់គ្រងស្ថានភាពនៃជំងឺ COVID-19 មានភាពល្អប្រសើរឡើងវិញជាលំដាប់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់លើបញ្ហា ២ ជាសំខាន់ គឺ ការគិតគូរប្រកបដោយភាពម៉ត់ចត់ម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងជម្ងឺរាតត្បាតនេះ ព្រមគ្នាជាមួយនឹងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។

នៅលើសមរភូមិនេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងជំរុញឲ្យមានការចូលរួមក្នុងការពង្រឹងខ្សែការពារសុខភាពរបស់ប្រជាជន ដែលជាគោលនយោបាយគន្លឹះ ក្នុងសមរភូមិប្រយុទ្ធជាមួយជម្ងឺឆ្លងដ៏កាចសាហាវនេះតាមរយៈការចូលរួមទាំងអស់គ្នា ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការមេ បទបញ្ជានិងវិធានការជាច្រើនដើម្បីអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាវិធានការឆ្លើយតបបន្ទាន់ ក្រោមយន្តការសម្របសម្រួល និងគ្រប់គ្រងដោយគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺ COVID-19, គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 និងគណៈកម្មការរាជធានី-ខេត្ត ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 ។ កម្ពុជាបានអនុវត្តផែនការប្រយុទ្ធប្រឆាំងជម្ងឺនេះដោយផ្ដោតលើមុខប្រញាប់ ៣ សំខាន់នោះគឺ ទី១- ការប្រយុទ្ធនឹងការឆ្លងរាលដាលចូលមកពីខាងក្រៅ ទី២- ការប្រយុទ្ធទប់ស្កាត់កុំឲ្យឆ្លងពីអ្នកកើតជម្ងឺនេះ ទៅអ្នកដែលមិនទាន់កើតជម្ងឺ ដោយរាលដាលទៅជាចង្កោមទ្រង់ទ្រាយធំនៅក្នុងសហគមន៍ និងទី៣- ជំរុញការបន្តព្យាបាលអ្នកជម្ងឺឲ្យឆាប់បានជាសះស្បើយ ។ យើងដកស្រង់បានបទពិសោធន៍មួយចំនួន ដែលនាំទៅដល់ជោគជ័យក្នុងការឆ្លើយតបសុខភាពសាធារណៈរបស់កម្ពុជា លើការរាតត្បាតនៃជំងឺ COVID-19 នោះគឺ ការធ្វើអន្តរាគមន៍លើបញ្ហាសំខាន់ៗមួយចំនួនជា

The Covid-19 pandemic has been threatening gravely and becoming one of the many major challenging issues for the world such as trade war and world economic recession, with noticeable creation of uncertainties. As in other countries, the pandemic has affected major economic performances of Cambodia such as decreasing external markets due to lockdown measures of countries in the region and in the world. As of this moment, Cambodia has brought Covid-19 pandemic gradually under control. However, the Royal Government of Cambodia continues to focus high attentions on two major issues – taking robust and serious consideration and responsibility on managing the pandemic, while reducing negative effect on Cambodia's socio-economic condition at present as well as in the future.

In this battle, Samdech Techo Hun Sen has encouraged and promoted participation in strengthening people's healthcare foundation as key policy in combating such vicious pandemic through everyone's participation. Based on this policy, the Royal Government of Cambodia issued a master plan, orders and measures for nationwide implementation to respond in a timely manner under mechanisms coordinated and managed by the National Committee to Combat Covid-19, Intergovernmental Commission to Combat Covid-19, and the Provincial/Municipal Commission to Combat Covid-19.

Cambodia focuses its combat against Covid-19 on three major prongs – firstly, fight against imported infection cases; secondly, fight against transmitted cases from the infected persons; and thirdly, provide speedy recovery for the infected ones. We have gained many experiences leading to successful response to Cambodia's public health on Covid-19 issue. That was the intervention on a number of major priorities such as planning and managing immediate happenings, monitoring and evaluating risks, strengthening lab capability and capacity, healthcare and treatment, prevention and inspection of transmitted diseases, reinforcing public health measures, controlling border

អាទិភាព ដូចជា ការរៀបចំផែនការ និងការគ្រប់គ្រងហេតុការណ៍ ចំពោះមុខ , ការតាមដាន និងការវាយតម្លៃហានិភ័យ , ការពង្រឹង សមត្ថភាពមន្ទីរពិសោធន៍,ការពង្រឹងសេវាថែទាំសុខភាពនិងការគ្រប់គ្រង ព្យាបាលអ្នកជម្ងឺ,ការបង្ការនិងត្រួតពិនិត្យការចម្លងរោគ,ការពង្រឹង វិធានការសុខភាពសាធារណៈ, ការគ្រប់គ្រងច្រកចេញចូលនៅព្រំដែន និងប្រតិបត្តិការកសាង ឱសថ និងបរិក្ខារពេទ្យ ។ អ្វីដែលគួរជា ទីមោទនៈ និងគួរឲ្យស្ងប់ស្ងែងបំផុតនោះ គឺ ស្មារតីសាមគ្គីភាព និង វប្បធម៌នៃការចែករំលែកគ្នាក្នុងគ្រា លំបាកតាមរយៈការរៀបចំ ធនធានដែលត្រូវបានធ្វើឡើងក្រោមការអំពាវនាវ និងការស្ម័គ្រចិត្ត ចូលរួមពីបុគ្គល ពីស្ថាប័ន ពីវិស័យធុរកិច្ចនានា ពីបណ្តាប្រទេសក្នុង ក្របខណ្ឌសហប្រតិបត្តិការ និងពីអង្គការមួយចំនួននៅក្នុង និង ក្រៅប្រទេស ក្រោមទស្សនទាន និងវប្បធម៌ចែករំលែក ក្រោមគំនិត ផ្តួចផ្តើមដ៏ឈ្លាសវៃរបស់**សម្តេចតេជោ ហ៊ុន សែន** ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ ដល់ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គម តាមរយៈការដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ ដើម្បីដោះស្រាយ បញ្ហាប្រឈមចំពោះមុខ និងទៅអនាគតដើម្បីស្តារ និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា ដោយផ្ដោតទៅលើការងារអាទិភាពមួយចំនួនគឺ ការបង្កើនថវិកាសម្រាប់ការបង្កើនប្រយុទ្ធប្រឆាំងជំងឺ COVID-19 ពី ៦០លានដុល្លារអាមេរិក ទៅដល់ ១០០លានដុល្លារអាមេរិក ។ ការពិនិត្យលទ្ធភាពផ្តល់ការ ឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះដោយ សារនិកម្មភាព និងប្រជាជនក្រីក្រដែលងាយរងគ្រោះ ការផ្តល់ជំនួយ គាំពារសង្គម ដើម្បីរក្សាលំនឹងជីវភាពដែលធ្វើឲ្យតម្រូវការហិរញ្ញប្ប ទានមានទំហំកើនដល់ជាង ៣០០លានដុល្លារ ។ ជួយគាំទ្រតាម លទ្ធភាពជាអតិបរមាដល់ការលំបាក និងបញ្ហាប្រឈមរបស់ធុរកិច្ច និងអាជីវកម្ម ផលិតកម្ម និងបង្កើនតម្រូវការក្នុងស្រុក ជាពិសេស ក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងវិស័យសំខាន់ដទៃទៀត ដែល ជាដង្ហើមសេដ្ឋកិច្ចក្នុងគ្រាលំបាកនេះ ។ ជាក់ស្តែងវិធានការអន្តរាគមន៍ ចំនួន ៣ជុំ ត្រូវបានដាក់ចេញ ដើម្បីគ្រប់គ្រងផលប៉ះពាល់នៅក្នុង វិស័យសំខាន់ៗ និងលើគ្រប់ទិដ្ឋភាពធ្វើយ៉ាងណា ដើម្បីជួយដល់ ក្រុមហ៊ុន រោងចក្រសហគ្រាស និងអាជីវកម្មដែលទទួលរងផល ប៉ះពាល់ អាចបន្តអាជីវកម្មបាន , ជួយដល់កម្មករនិយោជិតដែល បាត់បង់ ឬត្រូវការការងារឲ្យមានលំនឹងជីវភាព និងជួយទ្រទ្រង់ កំណើនជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យមដែលជា ឆ្លើងខ្នងនៃសេដ្ឋកិច្ចជាតិ ។ ជាក់ស្តែងនៅក្នុងសម័យប្រជុំគណៈរដ្ឋ មន្ត្រី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាលនៅតែ បន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គម ដែលរួមមានការ បន្ថយកម្រិតទុកដាក់ឧបត្ថម្ភ ចំពោះកម្មករនិយោជិតដែលជាស្ត្រីមានផ្ទៃពោះ គ្រួសារដែលមានជីវភាពក្រីក្រ និងបង្កើនមូលធនថវិកា**«សាច់ប្រាក់ ពលកម្ម»** ដើម្បីជួយដល់កម្មករនិយោជិតដែលបានព្យួរការងារ កំលុងពេលដែលរោងចក្រសហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍មួយចំនួនបានផ្អាកដំណើរការ ដោយសាររងផល ប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាជំងឺ COVID-19ស្របតាមការផ្សព្វផ្សាយរបស់

passes and operation of medical logistics, medicines and supplies.

Perhaps, the most astonishing and proudest point arose from this effort was the remarkable spirit of solidarity and culture of sharing in times of hardships though resources mobilization and sharing, in response to wisely initiated appeal of Samdech Techo Hun Sen, by individuals, institutions, business community, countries in the framework of cooperation, and organizations inside the country and from abroad.

Along with this, the Royal Government of Cambodia gave its attention to reducing negative socio-economic impacts through urgent intervention measures in dealing with immediate and future challenging issues aimed at restoring and developing Cambodia by focusing on a number of priorities such as fortifying fund for combating against Covid-19 from 60 million USD to 100 million USD. Weighing ability to provide support to those directly hit by unemployment and vulnerable groups, the Royal Government has been providing social protection supports to maintain balanced living condition with financial requirement of over 300 million USD. It also administers maximum ability support to businesses and production, while increasing local demands, especially in the field of agriculture, food, and other major sectors critical pulse to economy in such time of hardships.

Three rounds of interventions issued to manage impacts in major fields and in all aspects aimed at helping factories, enterprises and business to continue performances, assisting employees who lost their jobs or have been on work suspensions to stabilize their livelihood, and supporting growth, especially among small and medium enterprises that are the backbones of national economy.

Through the Cabinet meeting on 15 May 2020, the Royal Government promotes implementation of social protection policy to provide financial supports for female workers in pregnancy and poor households, and increase “labor cash” fund to support workers/ employees suspended from works as factories, enterprises and foundations in garments/apparels and tourism temporarily closed down dues to Covid-19. Measures taken to prevent fake news propaganda causing fear in society.

As of this moment, Covid-19 pandemic in the world continues to cause concerned number of infections

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ទប់ស្កាត់ការរោគសញ្ញាបំផុសព័ត៌មាន ក្លែងក្លាយ បង្កឲ្យមានការភ័យខ្លាចក្នុងសង្គម ។

មកដល់ពេលនេះ ស្ថានភាពជម្ងឺ COVID-19 នៅលើពិភពលោក ចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់នៅតែមានការកើនឡើងគួរឲ្យ ព្រួយបារម្ភ ។ នេះបានបញ្ជាក់ច្បាស់ថា គ្រោះគំរាមកំហែងនៃជម្ងឺ COVID-19 នៅតែមានភាពខ្លាំងក្លានៅឡើយដែលយើងទាំងអស់ គ្នាត្រូវតែចងចាំថា ការធ្វើសង្គ្រាមជាមួយសត្រូវដ៏កាចសាហាវនេះ COVID-19 មិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ។ សម្រាប់ប្រទេស កម្ពុជា ទោះបីជាបច្ចុប្បន្ននេះយើងគ្រប់គ្រងបានសភាពការណ៍នៃ ការឆ្លងរាលដាលជំងឺ COVID-19 ក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលក៏នៅ តែបន្តយកចិត្តទុកដាក់ អប់រំណែនាំប្រជាជនអនុវត្តឲ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល ដោយត្រៀមខ្លួនជាស្រេចក្នុងការលុប បំបាត់ និងកាត់បន្ថយជាអតិបរមានូវការឆ្លងរាតត្បាតជម្ងឺនេះក្នុង សហគមន៍, គ្រប់គ្រងឲ្យបានហានិភ័យនៃករណីនាំចូលពីខាងក្រៅ និងការបំផុសការចូលរួមរបស់សហគមន៍ដោយមិនត្រូវភ្លេចខ្លួន ឬ មានការធ្វេសប្រហែសនោះឡើយ ជាពិសេសត្រូវជៀសវាងឲ្យបាន នូវរលកទី២ នៃការចម្លងវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជា ។ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសារដាស់តឿន និងក្រើនរំលឹកដល់បងប្អូនជនរួមជាតិ ត្រូវនាំគ្នាយកចិត្តទុកដាក់ចំ ទាំងសុខភាព ចៀសវាងការឆ្លងរោគកូវីដ-១៩នេះ ។ ទោះបីអត្រាឆ្លង នៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយ អត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយអស់ហើយ ក្តីក៏ យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថា ជំងឺនេះមិនអីទេ នៅក្នុងប្រទេសកម្ពុជាឬគិតថាវាជាប្រទេសក្តៅមិនងាយឆ្លង ។ គឺមិនដូច្នោះទេ ។ COVID-19 ជាជំងឺកាចសាហាវហើយងាយឆ្លងពី ម្នាក់ទៅម្នាក់លឿនខ្លាំងណាស់ ។ មកទល់ពេលនេះទាំងកម្ពុជា និង ពិភពលោកកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំ ព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ ។ ដូច្នេះជំងឺដ៏ កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភព លោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ ។ ដោយគោរពខ្ជាប់ខ្ជួននូវពាក្យសម្តីដាស់តឿនដ៏មានតម្លៃនេះ ប្រជាជន យើងនឹងយកអស់ស្មារតីទទួលខុសត្រូវ ទឹកចិត្តស្រឡាញ់រាប់អាន ការ ជួយទំនុកបម្រុងគ្នាជួយយកអាសារគ្នាក្នុងគ្រាលំបាកនិងប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តដ៏ល្អឆ័យយកឈ្នះឲ្យបានលើរាល់បញ្ហាប្រឈម ចំពោះមុខ ។ យើងទាំងអស់គ្នាសង្ឃឹមយ៉ាងមុតមាំថា ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា- ណាចក្រកម្ពុជា មាតុភូមិកម្ពុជារបស់យើងពិតជាបានឆ្លងផុតនូវ ដំណាក់កាលដ៏លំបាកនេះនាពេលដ៏ឆាប់ខាងមុខ ។

and deaths. This has affirmed clearly that the threat of Covid-19 is still raging and we all must remember that the war against this vicious enemy of Covid-19 has not yet been over. For Cambodia, though we have kept Covid-19 pandemic threat under control, the Royal Government of Cambodia continues to place attention in advising people strictly follow instructions and measures of the Ministry of Health, while preparing themselves for totally abolishing and reducing - to a maximum extent - infection in community. Efforts taken to control infectious diseases in community, to manage risks of imported cases and to raise community awareness and participation, while never forgetting and/or neglecting it, especially facing the threat of possible Covid-19 second wave in Cambodia.

So far, Samdech Techo Hun Sen delivered messages advising our compatriots to pay attention to care for their health to avoid Covid-19 infection. Though the infection rate in Cambodia has dropped, the infected ones fully recovered, we should not lose caution for the thought that such disease is harmless in Cambodia, or much to the thought that Cambodia, being a country in hot temperature, infection would not happen. The truth was not so. Covid-19 is the viciously contagious diseases easily transmitted from one person to another. In so far so, Cambodia and the world are working hand in hand to fight against Covid-19, and the medicine searched for treatment of the diseases has not yet found.

This vicious disease continues to threaten human lives the world over and many big countries are still having their lockdown measures in effect. By adhering vehemently to invaluable words of advices, our people will take every responsibility to exercise love ad affection, mutual care, to help each other in difficult time, and to make efforts to win over every challenges ahead. We all have firm hope that under the leadership of Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, the Cambodian motherland will definitely pass this difficult time in the near future./.

សម្តេចតេជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងកូវីដ-19 សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើង

យើងនៅតែរំលឹកដល់ក្នុងចិត្តដល់ទិវាជាតិ នៃការចងចាំ ២០ ឧសភា



«ទិវាជាតិនៃការចងចាំ ២០ ឧសភា» ជាថ្ងៃព្រឹកការចាប់ផ្តើមឡើងនូវសករាជខ្មាំងដ៏ត ដែលបានគ្របដណ្តប់នៅលើមាតុភូមិកម្ពុជានោះគឺមហាសោកនាដកម្ម និងឧក្រិដ្ឋកម្ម ដែលបបប្រល័យពូជសាសន៍ ប៉ុលពតបានបង្កើតឡើងអស់រយៈពេល ៣៣ ឆ្នាំ ៨ខែ និង២០ថ្ងៃ ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ ៦ មករា ឆ្នាំ១៩៧៩ ។ ជារៀងរាល់ឆ្នាំប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធទិវានេះឡើង ដើម្បីគោរពទៅដល់វិញ្ញាណក្ខន្ធនៃជនរួមជាតិ ដែលបានស្លាប់យ៉ាងអយុត្តិធម៌ និងអណោចអធម៌បំផុតក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងរំលឹកទៅដល់វិបត្តិយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិខ្មែរទាំងឡាយដែលបានធ្វើពលិកម្ម ជំនុំក្នុងឧត្តមក្នុងបុព្វហេតុសង្គ្រោះជាតិមាតុភូមិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ។ នៅក្នុងដំណាក់កាលនោះ បន ក្បត់ ប៉ុល ពតបានអនុវត្តនយោបាយប្រល័យពូជសាសន៍ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ ទឹកដីកម្ពុជាទាំងមូលធ្លាក់ក្នុងសភាពខ្មាំងដ៏ត ដុនដាបដាងឋាននរក ជាគុកឥតជញ្ជាំង ជាវាលពិឃាត ជាស្ទឹង ជាសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន ។ សង្គមជាតិកម្ពុជាត្រូវក្រឡប់ចាក់ចោលសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញដល់បួសគល់ ។ ប្រជាជនប្រមាណជាង ៣លាននាក់ ត្រូវកាប់សម្លាប់ ឯអ្នកដែលនៅសេសសល់ក៏រស់ក្នុងសភាពភិតភ័យគ្រប់វិនាទី ។

ការអនុវត្តនយោបាយប្រល័យពូជសាសន៍ កើតចេញមកពីគោលនយោបាយ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាប្រជាធិបតេយ្យដោយមានផែនការគ្រោងទុកជាមុនច្បាស់លាស់និងមិនមែនដោយចៃដន្យ ។ ជាក់ស្តែង បន្ទាប់ពីបានឡើងកាន់អំណាចនៅកម្ពុជានាថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ ជាងមួយខែក្រោយមក គឺនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ ពួក ប៉ុល ពត បានប្រកាសចេញនូវគោលការណ៍មួយចំនួនរួមមាន៖ ការជម្លៀសប្រជាជនចេញពីទីក្រុងនានា ការលុបចោលទីផ្សារទាំងអស់ក្នុងប្រទេស ការបំបាត់រូបិយវត្ថុនៃរបបចាស់ ការដកក្រដាសប្រាក់បដិវត្តន៍ដែលបានបោះពុម្ពចេញហើយយកមកទុកវិញ ការផ្អាកព្រះសង្ឃទាំងអស់ ការបង្កើតផ្ទះបាយរួមនៅទូទាំងប្រទេសការបណ្តេញជនជាតិវៀតណាមការបញ្ជូនកងទ័ពទៅព្រំដែន ជាពិសេសព្រំដែនវៀតណាម ការបិទមន្ទីរពេទ្យទាំងអស់នៅទីក្រុងភ្នំពេញ ការបិទមហាវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សានៅទូទាំងប្រទេស និងការកម្ចាត់ចោលទាំងស្រុង

នូវពួកខ្មាំងបង្កប់ ។ ដូច្នេះថ្ងៃ២០ ឧសភា គឺជាថ្ងៃដែលពួកបន ប៉ុល ពតចាប់ផ្តើមអនុវត្តគោលការណ៍ប្រល័យពូជសាសន៍ជាបន្តបន្ទាប់ យ៉ាងចំហ និងយ៉ាងយោធាយោធិ្យដូចព្រះប្រជាជនកម្ពុជាទូទាំងប្រទេស ដំណើរបស់សង្គមជាតិត្រូវបានបញ្ឈប់ទាំងស្រុង ថែមទាំងទាញបញ្ជ្រាសឲ្យដើរថយក្រោយយ៉ាងវែងវិលទៅរកសម័យទាសភាព ។ ដើម្បីរំលឹកទុកជាការចងចាំ និងប្តេជ្ញាចិត្តមិនឲ្យប្រវត្តិសាស្ត្រខ្មែរដ៏ខ្មាំងដ៏តនេះវិលសារដានមកវិញជាថ្មី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភាអាណត្តិទី១ នៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងសម័យប្រជុំលើកទី៥ បានអនុម័តកំណត់យកថ្ងៃ២០ ឧសភា ជារៀងរាល់ឆ្នាំជាទិវាចងកំហឹងចំពោះរបបបន ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីជាការរំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាដែលត្រូវបាត់បង់ជីវិតក្រោមស្មារតីរបបឧក្រិដ្ឋនេះ ។ ចាប់តាំងពីពេលនោះមក ថ្ងៃ២០ ឧសភា ក៏បានក្លាយជាថ្ងៃព្រឹកនៃការចងចាំចំពោះប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ។ ក្រោយពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃ២០ ខែឧសភា ជារៀងរាល់ឆ្នាំជា «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ។ ទិវាជាតិនៃការចងចាំប្រារព្ធឡើងដើម្បី៖ លើកតម្កើងការគោរពវិញ្ញាណក្ខន្ធនិងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំលឹកដល់ជនរងគ្រោះការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះពាល់ឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ, ចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើយោធា ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសាជាថ្មី ។

ប្រជាពលរដ្ឋកម្ពុជាកាត់ច្រើនលើសលុបបានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ផ្ទុះចត់ ដែលប្រជាជាតិពលរដ្ឋខ្មែរទូទាំងប្រទេសបានឆ្លងកាត់ ក្នុងភ្នែកភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានតាំងពីកំណើតរបស់មនុស្សក៏គ្មានដែរ ។ សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាបានរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធារសមរម្យ ។ សន្តិភាពពិតជាបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត ហើយនាំគ្នាទប់ស្កាត់កុំអោយសង្គ្រាម និងរបបប្រល័យពូជសាសន៍វិលមកកម្ពុជាសាជាថ្មី ។

សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួន នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីព្រាងច្បាប់ ដែលអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកមកពិនិត្យ និងពិភាក្សា នោះរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ២-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៣- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និង៤- បញ្ហាផ្សេងៗ៖ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ន នីតិបុព្វល្ម័ត្តិលើ៖ ៤.១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការ យកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀងវាងពន្ធរវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី, ៤.២.សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការលុបបំបាត់ការយកពន្ធត្រួត គ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀងវាងពន្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ, ៤.៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញា ទីក្រុងប៉េន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។

ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័ត៖

១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering-APG) នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០០៤។ ការចូលជាសមាជិកនេះ តម្រូវឲ្យកម្ពុជាអនុវត្តតាមស្តង់ដារអន្តរជាតិស្តីពីការ ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ របស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force FATF) និងត្រូវមានក្របខណ្ឌគតិយុត្តិក៍ដូចជា យន្តការអនុវត្ត សម្រាប់ប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដើម្បី បំពេញនូវចំណុចខ្វះខាតជាយុទ្ធសាស្ត្រមួយចំនួនទាក់ទងនឹងមូលដ្ឋានគតិយុត្តិក៍និងផែនការដើម្បីអនុវត្តសេក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្តីពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅចំពោះហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។ បន្ថែមពីលើនេះសេចក្តីព្រាងច្បាប់នេះ នឹងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម

បន្ទាប់ពីបានក្លាយជាសមាជិករបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering-APG) កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវក្របខណ្ឌគតិយុត្តិក៍ ដោយបានដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០០៧ និងបានបង្កើតយន្តការអនុវត្តច្បាប់ដូចជាគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ ជាដើម។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បី ឆ្លើយតបនឹងកង្វះខាតមូលដ្ឋានគតិយុត្តិក៍បន្ថែមពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជាហិរញ្ញប្បទានដល់ការរីកសាយភាយ

អាវុធមហាប្រល័យ។ លក្ខខណ្ឌនៃផែនការសកម្មភាពទាំង១៤ចំណុច របស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF) តម្រូវឲ្យកម្ពុជាធ្វើវិសោធកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្មដោយបន្ថែមខ្លឹមសារសំខាន់ៗរួមមាន៖ ១- ការ កំណត់ឲ្យបានច្បាស់លាស់ នូវនិយមន័យនៃពាក្យបច្ចេកទេស ២- ការ បញ្ជាក់បន្ថែមពីនីតិវិធីនៃវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន និង ៣-ការបង្កើនកម្រិតនិយមន័យជាសាច់ប្រាក់នៅក្នុងទណ្ឌកម្មខាងព្រហ្មទណ្ឌ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំជាច្បាប់ថ្មី ដោយបញ្ចូលគ្នានូវ ខ្លឹមសារជាគោលនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញ - ប្បទានភេរវកម្មឆ្នាំ២០០៧ ស្តីពីវិសោធកម្មមាត្រា៣ មាត្រា ២៩ និង មាត្រា ៣០ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទាន ភេរវកម្មឆ្នាំ ២០១៣ ព្រមទាំង បញ្ចូលយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ ២០១៩- ២០២៣ និង អនុសាសន៍តាមស្តង់ដារឆ្នាំ ២០១២ របស់ក្រុមការងារហិរញ្ញវត្ថុ(FATF)។

៣- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យ ព្រហ្មទណ្ឌ

សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌជាបទដ្ឋានគតិយុត្តិដែលមានសារៈសំខាន់ និងចាំបាច់មួយ ដែលកំណត់អំពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹង ដំណើរការ នីតិវិធីនានាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំង ការបង្ក ការ ចាប់យក និងការរឹបអូសទ្រព្យ ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះក៏នឹងគាំទ្រដល់ ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការ សម្អាតប្រាក់និងហិរញ្ញ ប្បទានភេរវកម្មឆ្នាំ២០១៩ ២០២៣ ផងដែរ។

ការរៀបចំសេចក្តីព្រាងច្បាប់នេះគឺមានភាពចាំបាច់ក្នុងការបង្កើតឲ្យ មាននីតិវិធីផ្ទៃក្នុងមួយច្បាប់ស្តង់ដារ បំពេញបន្ថែមឲ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្ត សំណើសុំជំនួយផ្នែកច្បាប់និងការអនុវត្ត សន្និសីទនានាស្តីពីការ ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ ព្រមទាំងបង្កើត ឲ្យមានមូលដ្ឋានគតិយុត្តិមួយដែលបម្រើ ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងវិស័យ ព្រហ្មទណ្ឌជាមួយបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ ដោយឈរលើ គោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញ ទៅមក។

ចំពោះបញ្ហាផ្សេងៗ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូនទៅសុំការ អនុម័ត យល់ព្រមពីស្ថាប័ននីតិបញ្ញត្តិ៖

សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការលុបបំបាត់ការយកពន្ធ ត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណា- ចក្រកម្ពុជា និងម៉ាឡេស៊ី ។

សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធរវាងព្រះរាជាណាចក្រ

កម្ពុជា និងសាធារណរដ្ឋកូរ៉េ ។

សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រ កម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃ អក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធកម្មឆ្នាំ ១៩៧៩។

នៅក្នុងកិច្ចប្រជុំនេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ ការអនុវត្ត ច្បាប់ចរាចរណ៍មិនត្រូវពន្យារពេលដោយសារតែបញ្ហានៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩នោះទេ ហើយត្រូវតែបន្តធ្វើដោយ គ្មានការដកថយដោយ ទន់ភ្លន់ និងដោយម៉ឺងម៉ាត់ ដើម្បីការពារ សុខសុវត្ថិភាព និងអាយុជីវិត របស់ប្រជាជន។ មន្ត្រីនគរបាលចរាចរណ៍ត្រូវបន្តរឹតបន្តឹងការដាក់ពិន័យ ចំពោះយានយន្តណាដែលបានប្រព្រឹត្តល្មើសនឹងបទល្មើសចំនួន ១៦ចំណុច ដោយក្នុងនោះ ៧ ចំណុចអនុវត្តចំពោះទោចក្រយានយន្ត និងត្រឹចក្រ- យានយន្ត (ម៉ូតូ ឬរ៉ឺម៉កកង់ប៊ី) និង៩ចំណុចចំពោះរថយន្តធុនស្រាល និងធុនធ្ងន់ ។ លេខាធិការដ្ឋាន និងសមាជិក សមាជិកនៃឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបំពេញ កិច្ចភារកិច្ចដូចខាងក្រោម៖ ក/មិនអនុញ្ញាតឲ្យចុះដោះស្រាយរាល់ទំនាស់ទាំងឡាយណា ដែល សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានដោះស្រាយបញ្ចប់ និងមានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី (សជណ) រួច ហើយនោះទេ ខ/មិនអនុញ្ញាតឲ្យដោះ ស្រាយទំនាស់ដ៏ធ្ងន់ដែលកំពុង ដំណើរការតាមនីតិវិធីរបស់តុលាការ/មិនអនុញ្ញាតឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយណាដែលបានដោះស្រាយបញ្ចប់ដោយស្ថាប័ន តុលាការ ដែលមានសាលក្រម ឬសាលដីកាស្ថាពររួចហើយ យ/ លេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ត្រូវ ពិនិត្យគោលដៅ និងកម្មវត្ថុដែលសមាជិក និងសមាជិកនៃឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បម្រុងចុះទៅដោះស្រាយ ដោយមិន ត្រូវចេញលិខិតបេសកកម្មជូនក្នុង ករណីដូចបានរៀបរាប់នៅក្នុង ចំណុច “ក” “ខ” និងចំណុច “គ” ឡើយ ។ ទន្ទឹមនេះ ក៏មិនត្រូវបញ្ជូនសំណុំរឿង វិវាទដ៏ធ្ងន់រវាងបុគ្គល និងបុគ្គលជូនមក**សម្តេចអគ្គមហាសេនាបតីតេជោ** នាយករដ្ឋមន្ត្រី ដើម្បីធ្វើការដោះស្រាយដែរ។

រាជរដ្ឋាភិបាល សម្រេចផ្តល់ការអនុញ្ញាតឲ្យធ្វើការនាំចេញស្រូវ អង្ករស និងត្រីទៅក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ នេះតទៅដូចមុនពេលប្រកាសបិទដោយផ្អែកលើតុល្យភាព ស្បៀងសម្រាប់តម្រូវការក្នុងប្រទេសបន្ទាប់ពីត្រូវបាន ផ្អាកការនាំចេញ នាពេលកន្លងមក។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចុះត្រួតពិនិត្យអនាម័យ នៅតាមគោជនីយដ្ឋាន ហើយត្រូវធ្វើការណែនាំប្រសិនបើមានការខូចខាត។ ក្នុងករណីគោជនីយដ្ឋានណាមួយមិនអនុវត្តស្របតាមវិធានការ អនាម័យ របស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ- ១៩ ត្រូវផ្អាកអាជីវកម្មជា បណ្តោះអាសន្នរហូតមានការរៀបចំកែលម្អ អនាម័យឡើងវិញ ទើបអនុញ្ញាតឲ្យបន្តអាជីវកម្មជាថ្មី។ ចំពោះសំណើ សុំបើកសាលារៀន ឡើងវិញ មិនគួរធ្វើឡើងដោយប្រញាប់ពេកនោះទេ ព្រោះអាចបង្កជាហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សហគមន៍។ រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយគាំពារ សង្គម ដែលរួមមានការបន្ថយកម្រិតទុកដាក់ឧបត្ថម្ភចំពោះកម្មករិនិដែល

សម្តេចចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា



សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ **ហេង សំរិន** ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈ មួយចំនួនរួមមាន៖

ទី១៖ អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ទី២៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មដល់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ទី៣៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវិញ។

ទី៤៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

៤.១ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេចពន្ធ និងការចៀសវាងពន្ធ។

៤.២ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេចពន្ធ និងការចៀសវាងពន្ធ ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើ របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។

ទី៥៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្ម ឆ្នាំ១៩៧៩ ដល់គណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិភាក្សាផែនការ សកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម



សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ពិភាក្សាផែនការសកម្មភាពឆ្នាំ២០២០
របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅទីស្តីការ ក្រសួងមហាផ្ទៃ

កាលពីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ពិភាក្សាផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅទីស្តីការ ក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាការ បន្តកិច្ចពិភាក្សា ដើម្បីឆ្លងផែនការមេសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីក្រសួងក៏ទើបតែបានឆ្លង និងអនុម័តផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានមួយចំនួនរួមហើយ ដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពក្នុងការចាត់ចែងការងារ និងតួនាទីរបស់អគ្គនិមួយៗ។

សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីបានរំលឹកថា នៅឆ្នាំ២០២០ នេះ ថ្វីត្បិតតែយើងគ្រប់គ្នាបានដឹងរួចមកហើយនូវការប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ ដែលអាចធ្វើឱ្យផែនការសកម្មភាពមួយចំនួនមិនអាចសម្រេចទៅបានតាមការគ្រោងទុក ។ ប៉ុន្តែការដាក់ចេញនូវផែនការ ជាក់លាក់ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀតដែរ។

ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម សម្តេចក្រឡាហោម ស ខេង បានជំរុញអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្តពង្រីកការឈានទៅបញ្ចប់សេចក្តីព្រាងច្បាប់, ខិតខំជំរុញ ការងារអត្តសញ្ញាណកម្មទៅក្នុងសេវាច្រកចេញចូលតែមួយដែលពេលនេះកំពុងអនុវត្តន៍សាកល្បង និងការកសាងប្រព័ន្ធផ្ទុកគ្រប់គ្រងទិន្នន័យ និងធនធានមនុស្ស ។

តមកពីទំព័រ ៧

ជាស្ត្រីមានផ្ទៃពោះ គ្រួសារដែលមានជីវភាពក្រីក្រ និងបង្កើនមូលធនថវិកា “សាច់ប្រាក់ពលកម្ម” ដើម្បីជួយដល់កម្មករ និយោជិត ដែលបានព្យួរការងារកំលុងពេលដែលរោងចក្រសហគ្រាស គ្រឹះស្ថានក្នុង វិស័យកាត់ដេរ និងទេសចរណ៍មួយចំនួន បានផ្អាកដំណើរការដោយសាររងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាជំងឺកូវីដ-១៩ ស្របតាមការផ្សព្វផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រាជរដ្ឋាភិបាលក៏បានថ្លែងការកោតសរសើរចំពោះក្រសួងស្ថាប័នពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែករដ្ឋបាលរាជធានី ខេត្តទាំងអស់ ក្រុមគ្រូពេទ្យ និងសាធារណជន ដែលបានខិតខំចាត់ វិធានការការពារ និងរួម ចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ។ រាជរដ្ឋាភិបាលបានក្រាបថ្វាយបង្គំអរព្រះគុណជាអនេកថ្វាយព្រះភ័ក្ត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ

ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះមហាក្សត្រីខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាននូវព្រះរាជទ្រព្យដល់រាជរដ្ឋាភិបាលកម្ពុជា និងសូមថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភថវិកា ដើម្បីគាំទ្រដល់ការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា ។ រាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់ អាវុធទូទាំងប្រទេស ដែលបានចូលរួមជាវិភាគទាននូវប្រាក់បៀវត្សរ៍និងថវិកាផ្ទាល់ខ្លួន ជូនដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ របស់រាជរដ្ឋាភិបាលដែលបច្ចុប្បន្នកើនឡើងរហូតដល់ជាង៧៣.០០០ នាក់ក្នុងទំហំទឹកប្រាក់ជាង ៤០ ពាន់លានរៀល ។

សម្តេចកិត្តិ សាយ ឈុំ អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់បឹងធំ ខណ្ឌកំបូល



សម្តេចកិត្តិ សាយ ឈុំ អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តិ សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជន កម្ពុជា ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ- កណ្តាល និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បាន អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សម្តេចកិត្តិបានស្តាប់របាយការណ៍ស្តីពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ និងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សម្តេចកិត្តិបានសាកសួរអំពី សភាពការណ៍ និងការអប់រំផ្សព្វផ្សាយអំពីបណ្តាវិធានការទប់ស្កាត់ និងការពារជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានផងដែរ។

ទទួលនឹងនេះ សម្តេចកិត្តិ សាយ ឈុំ ក៏បានជំរាបជូនអំពី ស្ថានភាពនៃការរាតត្បាតរបស់វីរុសកូវីដ១៩ នៅបណ្តាប្រទេស ជុំវិញពិភពលោកព្រមទាំងផលប៉ះពាល់លើគ្រប់ផ្នែកគ្រប់វិស័យដែល បង្កឡើងដោយសារជម្ងឺនេះ។ ជម្ងឺរាតត្បាតដ៏កាចសាហាវ និងងាយ ចម្លងបំផុតនេះគឺបង្កអាក្រក់ពីវីរុសកូវីដ១៩ ដែលជាវីរុសប្រភេទថ្មី ហើយ ដែលមិនទាន់មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រណាមួយបញ្ជាក់ឲ្យ ច្បាស់លាស់ និងរកឃើញថាព្យាបាលប្រកបដោយប្រសិទ្ធភាព ឬ បង្កើតបាននូវវ៉ាក់សាំង សំរាប់ការពារនៅឡើយទេ ដោយឡែកនៅ ប្រទេសកម្ពុជាយើងអាស្រ័យដោយរាជរដ្ឋាភិបាលនិងក្រសួងជំនាញ ពាក់ព័ន្ធទាំងអស់ ក្តាប់ជាប់ និងគ្រប់គ្រងសភាពការណ៍បានល្អ ហើយបានត្រៀមមូលធនៈទុកជាមុន និងបានដាក់ចេញនូវបណ្តា វិធានការទប់ស្កាត់ការពារបានល្អប្រកបដោយប្រសិទ្ធភាពឆាប់រហ័ស

និងទាន់ពេលវេលា។ ម្យ៉ាងទៀតកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់រូបម្នាក់ៗសុទ្ធតែមានការភ័យខ្លាចមានការយល់ដឹង និងចូលរួមសហការអនុវត្តយ៉ាងស្របកម្រិតស្រាវជ្រាវនោះទើបស្ថានភាព នៃជម្ងឺនេះបានធូរស្រាលហើយការចម្លង ក៏មិនមានរីករាលដាលដល់ ក្នុងសហគមន៍។ ក្នុងរយៈពេលជាងមួយខែមកនេះ គឺមិនមាន ករណីឆ្លងថ្មីៗទៀត ហើយក៏នៅមិនមានអ្នកស្លាប់ និងការព្យាបាល បានជាសះស្បើយអស់ហើយ (១២២នាក់/១២២នាក់) ។ សម្តេច- វិបុលសេនាភក្តិបានបន្តទៀតថា តែនេះមិនមែនមានន័យថា មិន អាចកើតមាននូវរលកទី២ នៃការចម្លងកូវីដ ១៩ ជាថ្មីទៀតនោះ ដែរ។ ហេតុនេះទើបត្រូវតែបន្តប្រុងប្រយ័ត្ន និងការពារទប់ស្កាត់ តទៅទៀត។ ចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ យើងឲ្យប្រុងប្រយ័ត្ន និងអនុវត្តខ្ជាប់ខ្ជួននូវបណ្តាវិធានការនានា ដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ជាក់ស្តែងគឺ៖ ការអនុវត្ត អនាម័យខ្លួនប្រាណ...និងអនុវត្តការហាត់ប្រាណដើម្បី សុខភាព។ ការអនុវត្តតាមស្តីការណ៍សង្គម និងបុគ្គល ហើយចូរ ព្យាយាមនៅផ្ទះឲ្យបានច្រើនបើមិនមានការចាំបាច់។ និងត្រូវពាក់ ម៉ាសៀការពារនៅពេលធ្វើការងារ ពេលធ្វើដំណើរ និងនៅទីកន្លែង ដែលមានមនុស្សអ្នកអរ។

ក្នុងករណីមានការសង្ស័យឬមាន អាការៈមិនស្រួលខ្លួនដូចជា មានគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម។ល។ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ជំនាញ ឬទាក់ទងស្ថាប័នព័ត៌មានពីខ្សែរយៈ។

សម្តេចកិត្តិ សាយ ឈុំ បានអំពាវនាវឲ្យប្រជាពលរដ្ឋម្នាក់ៗ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺ ដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារមនុស្សជាទីស្រឡាញ់ របស់ខ្លួននិងការពារសហគមន៍និងសង្គមជាតិទាំងមូលផងដែរ...។

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញប្រកាសអនុគណៈកម្មការសាងសង់ស្ថាប័នអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង



សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្ថាប័នអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង

កាលពីព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាឧបនាយករដ្ឋមន្ត្រី និងជាអធិបតីក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការ សាងសង់ ស្ថាប័នអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គម្រោងស្ថាបនាស្ថាប័នអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង ដាច់ខាតមិនឱ្យជាក់លាក់ពីន័យនិងវិធានការនោះទេ ពោល គឺបានមកពីការស្ម័គ្រចិត្ត និងមូលនិធិកៀរគររបស់សប្បុរសជន ពិសេសអ្នកដែលមានដើមកំណើតរស់នៅក្នុងខេត្តកោះកុងតែម្តង។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញឱ្យសមាជិកអនុគណៈកម្មការ មានឆន្ទៈរួមគ្នាសម្របសម្រួលអនុវត្តការងារទៅតាមផែនការនីមួយៗ ប្រកបដោយទំនួលខុសត្រូវតាមរយៈការត្រៀមខ្លួនរៀបចំអនុវត្តន៍ដំណើរការឱ្យបានល្អ។


គម្រោងសាងសង់ស្ថាប័នអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺជាតំណាងនៃរបស់ឥស្សរជនសំខាន់ៗ ដែលបានលះបង់ជីវិតតស៊ូរំដោះជាតិអំឡុងសម័យសង្គ្រាម និងជោគជ័យ នៃការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពរហូតមកដល់បច្ចុប្បន្ន។ ការដ្ឋាននេះ ផ្តើមបុកគ្រឹះសាងសង់ដំបូងនៅថ្ងៃ ទី៣០ ខែឧសភា ។ ក្រៅពីការសាងសង់ស្ថាប័ន ក៏មានការសាងសង់សារមន្ទីរវប្បធម៌សាសនា

និងរមណីយដ្ឋាន ទេសចរណ៍ដែលនឹងលេចជាប្រភេទ នៅទល់មុខអាស្រមលោកយាយម៉ៅ តាមបណ្តោយផ្លូវជាតិ លេខ៤៨ ស្ថិតនៅភូមិបឹងយុងឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

តាមគំរូបង់គោល ទីតាំងស្ថាប័នអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ មានខ្សែសរុបទទឹង ៦៦ម៉ែត្រប្រវែងនិងកម្ពស់ ៤៣ម៉ែត្រ ដើម្បីឆ្លាក់នូវគុណដល់វិវត្តន៍បុរសជំនាន់មុនៗដែលបានបូជា ជីវិតបូព្វហេតុរំដោះជាតិ ពី ភ័ លី ង ស ង រ តាម ដោយ នាំមក សុខ ស នុ តិ ភា ព និងការអភិវឌ្ឍ រីកចម្រើនមកទល់ពេលបច្ចុប្បន្ន ។ ដើម្បីផ្តល់ភាពងាយស្រួល គណៈកម្មការសាងសង់នឹងរៀបចំទីធ្លាចំណត រថយន្តដ៏ធំមួយ ទទួលមនុស្សរាប់ម៉ឺននាក់អំឡុងពេលមានពិធីបុណ្យទានឬកម្សាន្តម្តងៗ ។ ចំពោះ ផ្ទៃដីដែលតម្រូវការស្ថាបនាស្ថាប័នអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សារមន្ទីរវប្បធម៌សាសនា និងរមណីយដ្ឋានទេសចរណ៍ សរុបជាង ២១៦ហិកតា។ ចំណែកឯខ្ទង់ចំណាយថវិកា និង ពេលវេលាស្ថាបនា នៅមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយទេ។

មុនដំបូង គម្រោងសាងសង់ស្ថាប័នអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺគ្រោងធ្វើនៅចំណុច អន្លង់វែងរវាងខេត្តកោះកុង និងខេត្តពោធិសាត់ ប៉ុន្តែដោយមើលទៅស្ថានភាពខុសទម្រង់បន្តិច ទើបក្រោយមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ទីតាំងថ្មីមកកាន់ក្រុងខេមរភូមិន្ទវិញ។ នៅពេលដែលស្ថាប័នអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ បញ្ចប់គម្រោងស្ថាបនារួចរាល់ បណ្តាខេត្តផ្សេងៗទៀតក៏នឹងមានស្ថាប័ននេះដូចគ្នាដែរ ។

កិច្ចប្រជុំពិភាក្សាអំពីការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអ៊ីនត្រាណែត

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានរៀបចំកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូអ៊ីនត្រាណែតក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាអធិបតីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅវិជ្ជមានភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៣ឆ្នាំ២០១៦-២០១៩និងការត្រៀមរៀបចំក្របខ័ណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី៤។

ទាក់ទិននឹងវឌ្ឍនភាពប្រចាំឆ្នាំ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ការអនុវត្តការងារកែទម្រង់សម្រេចបានវឌ្ឍនភាពល្អប្រសើរលើ គ្រប់ផ្នែកនៃផែនការសកម្មភាពរួម ដំណាក់កាលទី ៣ ក្នុងនោះរួមមានដូចតទៅ៖

ភាពជឿទុកចិត្តនៃថវិកា នៅតែអាចរក្សាបានជាសារវន្ត ដោយសារប្រសិទ្ធភាពនៃការអនុវត្តផែនការប្រមូលចំណូលសម្រេចបាន១២៨,២% នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើ ២៧.១៥៩ ប៊ីលានរៀល និងចំណាយថវិកាជាតិសម្រេចបាន ៩៥,៤% ឬស្មើ ១៩.៧៥១ ប៊ីលានរៀល។ ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបាននិងកំពុងកសាងតាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ១ និងទី ២ ។ មកដល់ពេលនេះ ប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន ចំនួន

៣៧ ។ ការពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធី ជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំ និងកំណត់ការផ្លាស់ប្តូរប្រព័ន្ធថវិកាកម្មជា ដើម្បីឱ្យក្លាយជាឧបករណ៍សម្រាប់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។ គិតត្រឹមឆ្នាំ ២០១៩ ថវិកាកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តចំនួន១៨ ហើយរដ្ឋបាលរាជធានី-ខេត្តផ្សេងទៀតនឹងត្រូវដាក់ឱ្យអនុវត្តជា បន្តបន្ទាប់ រហូតដល់ឆ្នាំ ២០២១។ សម្រាប់ការត្រៀមខ្លួនជំហានបន្ទាប់ ឬគណនេយ្យភាពសមិទ្ធកម្មក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងរៀបចំច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុថ្មី។ ទន្ទឹមនេះ, រាជរដ្ឋាភិបាល កម្ពុជា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥, យុទ្ធសាស្ត្រ កៀរគរចំណូលឆ្នាំ ២០១៩-២០២៣, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០១៩-២០២៣ ហើយយុទ្ធសាស្ត្រនីមួយៗ មានផែនការ សកម្មភាពលម្អិត ដើម្បីឱ្យការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។

ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំគ្រប់អង្គភាពក្រោមឱវាទបន្តជំរុញការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី ៣ និងការងារប្រទាក់ក្រឡាគ្នា រវាងការដ្ឋានកែទម្រង់បច្ចេកវិទ្យា (ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វិមជ្ឈការ និងវិសហមជ្ឈការ, រដ្ឋបាលសាធារណៈ និងច្បាប់និងប្រព័ន្ធយុត្តិធម៌) ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត **ទួន ធឿន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជន កម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំងអស់ ក្នុងខេត្តកំពង់ធំ នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។



ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០ **លោកជំទាវកិត្តិសង្ឃហេបណ្ឌិត ម៉ែន សំអេន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញនាំយកទេយ្យទានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថវិកាជួសជុលព្រះវិហារដែលមានអាយុកាលរាប់រយឆ្នាំ ទៅប្រគេនដល់ព្រះចៅអធិការវត្តរាជបូព៌ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត **អ៊ុក វ៉ាន់ឌីន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំប្រតិភូត្រួតពិនិត្យការ ដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រតភ្ជាប់ពីភូមិថ្មតដ្ឋ ឃុំថ្មតដ្ឋ ស្រុកកំពង់ត្រឡាចឆ្ពោះទៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី២ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។



ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត **នេត សាវៀន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ថោង ខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ។ ឯកឧត្តមជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកទាំងពីរត្រូវបង្កើនការដាំដុះដំណាំកសិផលនានា ដើម្បីបំពេញតម្រូវការឧបភោគបរិភោគក្នុងពេលប្រទេសជួបនូវវិបត្តិជំងឺកូវីដ១៩ និងបានណែនាំ អាជ្ញាធរស្រុកទាំងពីរត្រូវជួយដោះស្រាយបញ្ហាទឹកស្រោចស្រព និងតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានដិតដល់ និងទាន់ពេលវេលា។



ថ្ងៃទី២៨ ខែមេសា និងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ព្រំ សុខា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានដឹកនាំប្រតិភូអង្គភាពវាយតម្លៃសេវា

សាធារណៈ ចុះពិនិត្យការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម និងមន្ទីរពេទ្យខេត្តកោះកុង។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង របស់ អាជ្ញាធរខេត្ត មន្ទីរសុខាភិបាល ពិសេសថ្នាក់ដឹកនាំ និងគ្រូពេទ្យ ព្រមទាំង បុគ្គលិកបម្រើការងារទាំងអស់នៃមន្ទីរពេទ្យខេត្តកំពង់ចាម និងខេត្តកោះកុង ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់សេវាពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋបានល្អប្រសើរស័ក្តិសមជាអង្គភាពគំរូដែលធ្លាប់បានទទួលជ័យលាភី ក្នុងឆ្នាំ២០១៩ ហើយស្នាដៃនេះ ពិតជាបានរួមចំណែកពង្រឹងសុខភាពសាធារណៈ បង្ការទប់ស្កាត់ និងព្យាបាលបានទាន់ពេលវេលាមិនឱ្យមេរោគកូវីដ១៩ នៃជំងឺ កូវីដ១៩ ឆ្លងចូលសហគមន៍ ។



ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត **ម៉ា ឈឿន** តំណាងរាស្ត្រ មណ្ឌលកំពង់ចាម អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ សូទិប និងឃុំ ថ្កោដុំ ចំណាយថវិការអស់ប្រមាណជាង ១០០.០០០\$ (មួយរយពាន់ដុល្លារអាមេរិក) ដែលជាអំណោយឯកឧត្តម និងលោកជំទាវ ។

ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អូស្តាន ហាស្សាន់** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសំណេះសំណាល និងផ្តល់កញ្ចប់អំណោយបូស្តិ៍ម៉ាឌុន ដល់បងប្អូននៅប្រាំងចំរេះ១ ចំនួន១១០គ្រួសារនៅបរិវេណព្រះវិហារឥស្លាម គីឡូម៉ែត្រលេខ៩ សង្កាត់ប្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឯកឧត្តមថ្លែងថា ដរាបណានៅមិនទាន់មានការជូនដំណឹងសារជាថ្មីរបស់រាជរដ្ឋាភិបាល អំពីការផ្អាកការជួបជុំនានានោះ គឺបងប្អូននៅតែត្រូវអនុវត្តតាមវិធានការពិសេសជាច្រើនជូនដល់ប្រជាពលរដ្ឋដើម្បីអនុវត្តការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ប៉ាន សូរស័ក្តិ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជម្រុញក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីនៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ។

ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **វេង សាខុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជម្រុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះមកពិនិត្យ ពីវឌ្ឍនភាព នៃការអភិវឌ្ឍកសិដ្ឋាន ចិញ្ចឹមបង្កាបបែបធម្មជាតិ របស់ក្រុមហ៊ុន **ហេង ហេង** ដែលមាន ទីតាំងស្ថិត នៅភូមិអូរចំណារ ឃុំអូរខ្សាញ់ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។



ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ម៉ែម ប៊ុននាង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជាប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ និងបាននាំយកអំណោយ ចែកជូនដល់ស្ត្រីដែលទើបសម្រាលកូនចំនួន៥៧គ្រួសារមកពី៩ភូមិស្ថិតនៅក្នុងឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ដាវ តាយ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីបង្គោលគណបក្សស្រុកជុំគិរី នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាស្រុកជុំគិរី។ ឯកឧត្តមបានណែនាំដល់គណបក្សគ្រប់ថ្នាក់បន្តកសាងអំពើល្អ ជាពិសេសជំរុញសមាជិកគណបក្ស ដែលមិនទាន់បានចុះឈ្មោះ និងគ្រប់អាយុចុះឈ្មោះទៅចុះឈ្មោះឲ្យបានគ្រប់គ្នា ដើម្បីធានាបានជោគជ័យនៅពេលបោះឆ្នោតឆ្នាំ២០២២ និង២០២៣ខាងមុខ។



ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ **មិថុនា ភូមិ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន១០៩ គ្រួសារ ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុន ចាន់ដា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដើម្បីត្រួតពិនិត្យការងារទទួលបានវិភាគទានពីសប្បុរសជន ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីទុកសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយផ្សេងៗនៅទីស្នាក់ការសាខាកាកបាទក្រហមខេត្ត ។



ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង សារឿន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងបានដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសជនរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រី មេម៉ាយ និងកុមារកំព្រា គ្មានទីពឹងចំនួន ៣០០គ្រួសារ នៅស្រុកសៀមប៉ាង។



ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ជាន់ ម៉េង** អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានអញ្ជើញចុះជួបសួរសុខទុក្ខ និងផ្សព្វផ្សាយពីវិធីបង្ការជម្ងឺកូវីដ១៩ និងបានចែកគ្រាប់ពូជបន្លែ ដល់បងប្អូនកសិករក្រុមកែលំអដីវាល និងគ្រួសារកសិករចិញ្ចឹមគ្រឿង ចិញ្ចឹមមាន់ និងចិញ្ចឹមទាបា ទៅឃុំពោធិ៍ទី១ ឃុំព្រៃទី១ និងឃុំលេច ស្រុកស៊ីធរកណ្តាល ចំនួន៤៥គ្រួសារ។ ឯកឧត្តមក៏បានជំរុញបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយកាត់បន្ថយការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងដាំបន្លែជាដើម ដើម្បីបង្កើនចំណូល កាត់បន្ថយចំណាយ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជានិងពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នេះ។



ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ផាន់ ចាន់ធុល** អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ព្រមទាំងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់ទួលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៦៩គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។



ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ រតន្ត្រី** អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បាននាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ **កែ គឹមយ៉ាង** និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ១០០គ្រួសារ មកពីភូមិគោកលៀប, ភូមិបែនបាន និងភូមិឈូក នៅក្នុងសង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ ។ ឯកឧត្តម ថ្លែងថាប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោតែងតែគិតគូរយ៉ាងខ្លាំងពី សុខទុក្ខបងប្អូនពលរដ្ឋ ពិសេសក្នុងតំណាក់កាលនៃការរាតត្បាតជម្ងឺកូវីដ១៩ ដែលបានធ្វើឲ្យបងប្អូនមួយចំនួន បានរងផលប៉ះពាល់ ដោយសារតែជំងឺនេះ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារយុវជនគណបក្សខេត្ត បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងាររយៈពេល ៥ ខែដើមឆ្នាំ និងលើកទិសដៅការងារបន្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម **អ៊ុំ រាត្រី** ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត។ ក្នុងឱកាសនោះឯកឧត្តមប្រធានអង្គប្រជុំបានផ្តល់អនុសាសន៍ដោះស្រាយបញ្ហាប្រឈមនានា និងបានថ្លែងអំណរគុណដល់ក្រុមការងារយុវជនគណបក្សខេត្ត និងក្រុងស្រុកទាំង៩ ដែលបានចូលរួមយ៉ាងសកម្ម ដោយលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ធនធានគ្រប់បែបយ៉ាង ក្នុងការអនុវត្តន៍ការងារ និងជាការចូលរួមចំណែកប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងខេត្ត និងលើកទឹកចិត្តអោយក្រុមការងារបន្តជំរុញការផ្សព្វផ្សាយតាមមូលដ្ឋានស្តីពីការបង្ការការពារខ្លួនពី ជំងឺកូវីដ-១៩ ឲ្យបានជាប់ជាប្រចាំ។



ស.ស.យ.ក បានអញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយទាក់ទងនឹងជំងឺកូវីដ១៩ និងបាននាំយកកញ្ចប់អាហារស្រាយបូសខែកុំម៉ាខុនជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១២០គ្រួសារ ដោយនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបទទួលបាន ៦០គ្រួសារ និងនៅភូមិទ្វាថ្មី ឃុំព្រៃថ្មី ស្រុកទឹកឈូ ខេត្តកំពត ចំនួន៦០គ្រួសារ ។

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ **ម៉ាល់ ចិន្តា** រដ្ឋលេខាធិការក្រសួងកិច្ចការនារីសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងកិច្ចការនារី, លោកជំទាវ **យ៉ែន វិសា** អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងារយុវជនគណបក្សក្រសួងកិច្ចការនារី, អភិបាលរងស្រុកអ៊ុំមាំ, អាជ្ញាធរឃុំ, អាជ្ញាធរភូមិ, សម្ព័ន្ធយុវជនមូស្លីមកម្ពុជា, និង

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ទួល អេន** សមាជិកគណៈកម្មាធិការកណ្តាលប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សស្រុកសង្កែ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសង្កែ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សខេត្ត គណបក្សស្រុក និងគណបក្សឃុំ ព្រមទាំងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុកសង្កែ ។



ខេត្តពោធិ៍សាត់៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ គឹមលាង** ប្រធានក្រុមការងារ យុវជនគណបក្សខេត្ត តំណាង ឯកឧត្តមបណ្ឌិត **ម៉ៅ ធនិល** អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំយុវជនចុះទៅពិនិត្យគ្រួសារ លោក **ភី កំសត់** ដែលមាន

ផ្ទៃដី ចំនួន២ហិកតា កំពុងប្រកបរបរធ្វើចម្ការដើម្បីផ្គត់ផ្គង់ជីវភាព។ ក្នុងនោះដែរឯកឧត្តមបានរៀបរាប់ពីការសាកល្បងដាំត្រសក់ និងគ្រប់ និងបានណែនាំគាត់ឱ្យរកប្រើប្រាស់ជីធម្មជាតិ ក្នុងការដាំដុះបន្លែ ដើម្បីទទួលបានបន្លែបែបស្កង់ដា ក្នុងដីចម្ការ អស់រយៈពេលបីខែ ចំណែកឯលទ្ធផលទទួលបានផ្លែផ្កាល្អប្រកបដោយភាពជោគជ័យ។

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត **ស៊ិន ឌុន្ទី** សមាជិកយុវជនគណបក្សថ្នាក់កណ្តាល សហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភ្នំបាត បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំដើម្បីពិភាក្សាអំពីស្ថានភាពទូទៅនិងបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដែលមានម្ចាស់ផ្ទះឈ្មោះ **ជិន រតនា** រស់នៅភូមិស្តុក ឃុំភ្នំបាត ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត ក៏បាននាំយកអំណោយរបស់ ឯកឧត្តម **លីម គាន់ហោ** និងលោកជំទាវ ព្រមទាំងក្រុមការងាររួមមាន៖ អង្គចំនួន ០២បាវ មីចំនួន ០២កេស ក្រីខ ចំនួន ០២យូរ ទឹកស្អាតចំនួន ០២កេស និងថវិកាចំនួន ១៥០.០០០រៀល ឧបត្ថម្ភដល់គ្រួសាររងគ្រោះ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ខេត្តកែប៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **សោម ពិសិដ្ឋ** សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងក្រុមការងារ បានចុះជួបសួរសុខទុក្ខ និងបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗដល់គ្រួសារដែលមានកូនឆ្មោះ ០៣នាក់ ចំនួន ០១គ្រួសារ និងចាស់ជរាចំនួន ០៤នាក់ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិអូរក្រសារ

សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ឆ្លៀតក្នុងឱកាសចុះជួបសំណេះសំណាលនេះដែរ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ និងផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រឹងប្រែងរកស៊ីទទួលបាន ត្រូវចាកឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមសារអប់រំ ណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវអនាម័យជាប្រចាំ ។

ខេត្តកំពង់ចាម៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក **ស្រី សុភ័ក្ត្រ** សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនខេត្ត បានចូលរួមជាអធិបតីក្នុងពិធីចែកអំណោយជូនបងប្អូនខ្មែរ អ្នកកាន់សាសនាឥស្លាម ចំនួន ៣៥០គ្រួសារ នៅភូមិទី១៣ លើឃុំកោះសូទិន ស្រុកកោះសូទិន។ ក្រៅពីការសួរសុខទុក្ខសំណេះសំណាល លោកក៏បានផ្តាំផ្ញើសូមឲ្យសហគមន៍ បន្តចូលរួមការទប់ស្កាត់ការរីករាលដាលឡើងវិញ នូវជំងឺឆ្លង កូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍ ៣ចំណុច គឺទី១ រក្សាអនាម័យផ្ទាល់ខ្លួន, ទី២ ប្រើម៉ាស់ ឬក្រម៉ា ក្នុងករណីចាំបាច់ និងទី៣ រក្សាគម្លាត ក្នុងការធ្វើទំនាក់ទំនងគ្នាក្នុងសង្គម ។



ខេត្តមណ្ឌលគិរី៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **សាយ ម៉េងគឹម** ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងសហការី ព្រមទាំងលោកប្រធានក្រុមការងារយុវជនគណបក្សស្រុកកែវសីមា បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅវត្តសុវណ្ណារាម (ឃុំមេម៉ង់) និងវត្តនវគីរីសុណ្ណារាម (ឃុំចុងផ្លាស់) ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ព្រមទាំងបានជម្រាប

ពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងបានស្នើសុំអោយព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការ បង្ការ ការពារនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ទៅក្នុងសហគមន៍ ។

ខេត្តព្រះវិហារ៖ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **យុទ្ធ គឹមហ៊ុន** ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងក្រុមការងារយុវជនគណបក្សខេត្ត បានចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ចាស់ជរា ពិការ នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ចំនួន៣គ្រួសារ, នៅភូមិឃ្មុលសែត ២គ្រួសារ, ភូមិស្ថាពរ ១គ្រួសារ ស្ថិត នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។



ខេត្តព្រៃវែង៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ លោក **ភុន សម្បជ័យ** ប្រធានយុវជនគណបក្សស្រុកព្រះស្តេច ព្រមទាំងយុវជន គណបក្សឃុំ, មេឃុំអង្គររាជ្យ, មេឃុំបន្ទាយចក្រី, និងក្រុមប្រឹក្សាឃុំ ភូមិទាំងពីរឃុំបានចុះមកពិនិត្យការសាងសង់ស្ពានទំហំ ៤ម៉ែត្រ គុណនឹង ១០ម៉ែត្រ បានរួចរាល់ប្រមាណ៨០% ជិតត្រូវទឹកជូរ (សសរបេតុង ធ្វើបេតុងក្រាលឈើថ្មី ៥x១៥) ជូនប្រជាពលរដ្ឋ ដោយចំណាយថវិកាផ្ទាល់

របស់ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច ចំនួន ៥.៧៧៥.០០០រៀល។

សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

*** រយៈពេល ៣ខែ:**

- ប្រាក់ចំណូលពន្ធប្រមូលបានជាង ១៤០០លានដុល្លារ កើនឡើង ២៤% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ដែលមានប្រមាណ ១១០០ លានដុល្លារ ។ ចំណូលពីអគ្គនាយកដ្ឋានពន្ធដារ មានប្រមាណ ៤៤៥លានដុល្លារ, ចំណូលពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មាន ជាង ៧២៩លានដុល្លារ, ប្រាក់ចំណូលពីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធសម្រេចបាន ១៧៦លានដុល្លារ, ចំណូលពីអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ បាន ៣០,៥លាន ដុល្លារ និងប្រាក់ចំណូលសារពើពន្ធផ្សេងទៀតបាន ៥លានដុល្លារ ។

- ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក សម្រេចបាន ១.៥៩៤,៤លានដុល្លារកើនឡើង ៤២,២៩% ធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានចំនួន ១.១២០,៥លានដុល្លារ ។ ការ នាំចូលពីសហរដ្ឋអាមេរិកមកវិញ សម្រេចបាន ៨៥,១លានដុល្លារ ធ្លាក់ចុះ ៣០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មាន ចំនួន ១២២,១លានដុល្លារ ។

*** រយៈពេល ៤ខែ:**

- កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់វាយនភ័ណ្ឌ និង ស្បែកជើងមានតម្លៃជាង ៣,១៣ពាន់លានដុល្លារ កើនឡើង ១,៦៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលក្នុងនោះការនាំចេញសម្លៀក- បំពាក់មានតម្លៃជាង ៣,៣២ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៤០% ការនាំចេញស្បែកជើងមានតម្លៃជាង ៤១២លានដុល្លារ កើនឡើង ១៨,០៦% និងទំនិញធ្វើដំណើរ មានតម្លៃជាង ៣,៨៨លានដុល្លារ កើនឡើង ២២,០៦% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។

- ការនាំចេញអង្ករ មានចំនួន ៣០០.២៥២តោន មានកំណើន ៤១% បើធៀប ៤ខែ ដើមឆ្នាំ២០១៩ ដែលការនាំចេញមានប្រមាណ ត្រឹម ចំនួន ២១៣.៧៦៣តោន ។ នេះជាកំណើនមួយគួរឲ្យកត់សំគាល់ បំផុតរបស់កម្ពុជា ដែលបានសំរេចការនាំចេញ មានតួលេខខ្ពស់ក្នុង រយៈពេល៤ខែដើមឆ្នាំ នៃការនាំចេញរបស់កម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយ ។ ប្រទេសកម្ពុជា បាននាំអង្ករចេញទៅកាន់ប្រទេសចិន ចំនួន ៤១% ស្មើនឹង ១២២.០៩៤តោន សហគមន៍អឺរ៉ុបនិងប្រទេស អង់គ្លេស មាន ៣២% ស្មើ ៩៧.៣៣៧តោន ប្រទេសនៅក្នុង សហគមន៍អាស៊ានមាន ១៣% ស្មើនឹង ៣៧.៤២៨តោននិងបណ្តា ប្រទេសផ្សេង មានចំនួន ១៤% ស្មើនឹង ៤៣.៣៩៣តោន ។ ដោយឡែកសំរាប់ខែមេសាឆ្នាំ២០២០ទោះបីវាជារដូវវស្សាកម្ពុជា បានផ្អាកការនាំចេញ «អង្ករស» មួយរយៈពេលខ្លីក៏ដោយ ក៏ការនាំ ចេញអង្ករក្រអូបរបស់កម្ពុជា បានសម្រេចជាង ៦៩ពាន់តោន ដែលផ្តល់នូវតំលៃមួយយ៉ាងខ្ពស់ ។ ការនាំចេញនេះ មានកំណើន ជាង ៦១% ប្រៀបធៀបទៅខែមេសា ឆ្នាំ២០១៩ ដូចគ្នា ។

- កម្ពុជានាំចេញផលិតផលកសិកម្ម (ផ្លូវការ) ទៅកាន់ទីផ្សារ ពិភពលោក បានចំនួន ២.០០៧.០១២តោន ។ ការនាំចេញអង្ករ

មាន ៣០ម៉ឺនតោន , ដំឡូងមីក្រៀម និងស្រស់ មាន ១២ម៉ឺនតោន គ្រាប់ស្វាយចន្ទីរ ១៨ម៉ឺនតោន ពោត ៣ម៉ឺនតោន ចេក ១០ម៉ឺនតោន ផ្លែស្វាយ ជាង ៤ម៉ឺនតោន ប្រេងជាង ២០០០តោន និងការនាំចេញ កសិផលផ្សេងៗទៀត ។

- គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ចំនួនទូកកុងតឺន័រ ឆ្លងកាត់កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ២១៨.០៥០ (TEUs) កើនឡើង ៤,៩២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន ២០៧.៨១៨ (TEUs) ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ទូកកុងតឺន័រចេញចូលកំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ៦៣៧.៨៤៤ (TEUs) កើន ១៨% ធៀបនឹងឆ្នាំ២០១៨ ដែលមាន ៥៤០.៧៩៣ (TEUs) ។



ការនាំចេញជំរកៅស៊ូរបស់កម្ពុជាសម្រេចបាន៧១.៧៤៩តោន កើតឡើង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។ តម្លៃជំរកៅស៊ូជាមធ្យម មានតម្លៃ ១.៣៥៨ដុល្លារ ក្នុង ១តោន ។ ដូច្នេះបើគិតជាទឹកប្រាក់ នាំចេញជំរកៅស៊ូដែលកម្ពុជា សម្រេច បាននៅរយៈពេល ៤ខែមកនេះ មានចំនួន ៩៧.៤៣៥.១៤២ លាន ដុល្លារអាមេរិក ។ ដោយឡែកសម្រាប់ការនាំចេញក្នុងខែមេសាវិញ សម្រេចបាន ១៨.៦០៤តោន កើនឡើងចំនួន ៦.៨៥៣តោន ស្មើនឹង ៥៨ភាគរយ បើធៀបនឹងខែមុន ។ សម្រាប់តម្លៃជំរកៅស៊ូជា មធ្យមក្នុងខែមេសាមានចំនួន ១.១៩២ដុល្លារក្នុងមួយតោន ។ មក ដល់បច្ចុប្បន្ននេះនៅកម្ពុជា មានផ្ទៃដីកៅស៊ូចំនួន ៤០៤.៨០១ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០.០៦៦ហិកតា ស្មើនឹង៦២ ភាគរយ និងផ្ទៃដីថែទាំចំនួន ១៥៤.៧៣៥ហិកតាស្មើនឹង ៣៨ភាគរយ ។

- រយៈពេលជិត ៥ខែ ឆ្នាំ២០២០ គិតត្រឹមថ្ងៃ២០ ខែឧសភា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគ ចំនួន ៩៣គម្រោង ស្មើទុនវិនិយោគ សរុបចំនួន ២.៧៩១,៦៨ លានដុល្លារអាមេរិកបង្កើតការងារធ្វើបានចំនួន៦៤.៩៦៣កន្លែង។ ដោយឡែក ក្នុងខែឧសភា នេះ (CDC) បានអនុម័តគម្រោង វិនិយោគចំនួន១៤ គម្រោង ស្មើ ទុនវិនិយោគសរុបចំនួន ២២០,៧ លានដុល្លារអាមេរិក បង្កើត ការងារធ្វើបានចំនួន ៦.៦៧០ កន្លែង។

ផែនការចាំបាច់មួយចំនួនក្នុងវិស័យកសិកម្ម ចំពោះមុខឥទ្ធិពលបង្កដោយកូវីដ-១៩



ឯកឧត្តម **វេជ សាវណ្ណ** អញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋាន
ចិញ្ចឹមបង្កងអូស្រ្តាលី ស្ថិតនៅក្នុងភូមិថ្មល់កែង ឃុំត្រពាំងប្រាសាទ
ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ



កសិករកម្ពុជាប្រមូលផលស្រូវដោយប្រើប្រាស់ម៉ាស៊ីនច្រូត

រដូវវស្សាឆ្នាំ២០២០ នេះ ត្រូវបានព្យាករណ៍ថា នឹងចូលមកលឿន ជាងឆ្នាំកន្លងទៅពោលគឺមកដល់នៅថ្ងៃទី៤ ខែឧសភាដោយចាប់ផ្តើម ពីតំបន់មាត់សមុទ្រ។ គឺជាការមកឆាប់ជាងឆ្នាំធម្មតាចំនួនពីរសប្តាហ៍ (ជាប្រក្រតីភាពរដូវវស្សាតែងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា) ជាមួយនឹងបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្អួចដែលស្មើឬលើមធ្យម ភាគច្រើនឆ្នាំ ។ បាត់ភូតផ្កា រន្ទះនិងខ្យល់កន្ត្រាក់នឹងអាចបន្តកើត មានច្រើននៅក្នុងខែឧសភា និងខែមិថុនា ។ នៅក្នុងខែសីហានិងខែ កញ្ញាភ្លៀងអាចធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយនឹងបរិមាណ ទឹកភ្លៀងពីមធ្យមទៅច្រើនក្នុងនោះក៏នឹងអាចបណ្តាលឲ្យខេត្តមួយ ចំនួនដែលមានភូមិសាស្ត្រនៅទីទំនាបជាប់តំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងតំបន់ជាប់នឹងផ្លូវទឹកប្រឈមខ្ពស់ នឹងជំនន់ទឹកភ្លៀងដែលបណ្តាល មកពីការធ្លាក់ភ្លៀងច្រើនលើសលប់ក្នុងរយៈពេលខ្លី។ បណ្តាខេត្ត នៅតំបន់ខ្ពង់រាបរដូវវស្សាអាចនឹងបញ្ចប់នៅក្នុង សប្តាហ៍ទី២ នៃ ខែវិច្ឆិកាជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម។ បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាលនិង តំបន់មាត់សមុទ្ររដូវវស្សាអាច នឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹក ភ្លៀងពីតិចទៅបង្អួច។ កូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្តាហ៍ ទី២នៃខែកក្កដារហូតដល់ដំណាច់ខែកក្កដាឆ្នាំ២០២០ ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺឆ្នាំ២០២០នេះកម្ពុជា ក៏ដូចជា ប្រទេសជាច្រើនលើពិភពលោកបានជួប នឹងស្ថានភាពអាក្រក់ដែល បង្កឡើងដោយជំងឺកូវីដ១៩ ដែលបង្កើតឡើងនូវបញ្ហាប្រឈម និងហានិភ័យ។ វិស័យជាច្រើននៅកម្ពុជាបានរងនូវផលប៉ះពាល់ ពិសេសគឺវិស័យទេសចរណ៍ និងវិស័យ ឧស្សាហកម្មកាត់ដេរ។ រីឯ វិស័យកសិកម្មត្រូវបានកត់សម្គាល់ថាទទួលនូវរងប៉ះពាល់មិនធ្ងន់ ធ្ងរដូចវិស័យដទៃទៀត ប៉ុន្តែវាជាកាលានុវត្តភាពសម្រាប់វិស័យ កសិកម្ម។

ផ្ដើមចេញពីការព្យាករណ៍អាកាសធាតុ, ស្ថានភាពនៃវិស័យកសិកម្ម ជាក់ស្ដែងនិងផ្នែកលើអនុសាសន៍ ដ៏ថ្លៃថ្លារបស់**សម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានកំណត់នូវវិធានការ ទិសដៅនិងផែនការចំពោះមុខ។ ក្រសួងបានដាក់ចេញសេចក្តីណែនាំ សំខាន់ៗ និងចាំបាច់បន្ទាន់មួយចំនួនដើម្បីបង្កើននិងពង្រឹងស្មារតី យកចិត្តទុកដាក់លើការផលិតធានាសន្តិសុខស្បៀង ឱ្យបានគ្រប់ គ្រាន់ឆ្លើយតបតាមតម្រូវការក្នុងស្រុកក្នុងកាលៈទេសៈដែលប្រទេស ទទួលរងនូវហានិភ័យពីកូវីដ១៩ ។

នៅថ្ងៃទី ២៤ខែមេសាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបើកកិច្ចប្រជុំមួយក្រោមវត្តមានរបស់ឯកឧត្តម **វេជ សាវណ្ណ** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ កិច្ចប្រជុំនេះបាន ធ្វើការណែនាំដល់អង្គភាពសំខាន់ៗ បីគឺអគ្គនាយកដ្ឋានកសិកម្ម (ផលិតកម្មស្រូវ និងដំណាំ), អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិត- កម្មសត្វ (ចិញ្ចឹមសត្វ) និងរដ្ឋបាលជលផល (វារីវប្បកម្ម) ដោយ ដាក់ចេញផែនការសកម្មភាពអនុវត្តន៍បន្តឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្រសួងកសិកម្ម បានណែនាំដល់អង្គភាព ពាក់ព័ន្ធត្រូវត្រៀមរៀបចំ លក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បី ចាប់ផ្តើមការងារបង្កបង្កើនផលរដូវវស្សា ដែលបានឈានចូលមក ដល់។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនបន្ថែម ទៀតដើម្បីចូលរួមទទួលខុសត្រូវក្នុងការធានាសន្តិសុខស្បៀង ក្នុង បរិបទដែលប្រទេសកំពុងជួបវិបត្តិកូវីដ១៩ ។ ក្នុងនោះ ទីមួយ- ក្រៅពីការធ្វើប្រពលវប្បកម្មដំណាំស្រូវការធ្វើពិពិធកម្មដំណាំសំខាន់ៗ មួយចំនួន។ គួរគិតផងដែរនូវការដាំបន្លែអតិថិជនជុំវិញផ្ទះ និងចិញ្ចឹម សត្វដើម្បីបង្កើនចំណូលធានាសន្តិសុខ ស្បៀងបង្កើតឱកាសការងារ និងកាត់បន្ថយផលវិបាករបស់ប្រជាជនក្នុងកាលៈទេសៈនេះ។ ទីពីរ-

ប្រើប្រាស់នូវវត្ថុធាតុដើមបច្ចេកវិទ្យាថ្មីៗ ដើម្បីឱ្យកសិករអាចគ្រប់គ្រងផលិតកម្មបាន។ ប្រើប្រាស់បច្ចេកវិទ្យាដែលប្រើប្រាស់ទឹកតិច គិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធសម្រាប់ ទ្រទ្រង់ក្រោយពេលប្រមូលផល (មានជង្រុក បច្ចេកទេសថែរក្សានិងការកែច្នៃជាដើម) ។ ជ្រើសរើសទីតាំងផលិតកម្មជិតប្រភពទឹកដើម្បីរៀបចំឯកសារដាក់ជូន **“មូលនិធិអគ្គិសនីការប្រសិទ្ធភាពបច្ចេកទេស”** ទទួលបានការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់នៅពេលយប់ៗ ទីបី-ជ្រើសរើសសហគមន៍ដែលមានសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងផលិតកម្មបន្លែក្នុងទ្រង់ទ្រាយធំរៀបចំផែនការផលិត និងផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការទីផ្សារ។ បង្កើតបណ្តាញទីផ្សារដើម្បីផ្សារភ្ជាប់អ្នកទិញ និងសហគមន៍ផលិត ក្នុងទិសដៅធ្វើឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ។ ទីបួន-ដោះស្រាយឱ្យមានប្រសិទ្ធភាពនូវសេចក្តីត្រូវការទាំងឡាយរបស់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅទីជនបទដូចជាការបណ្តុះបណ្តាលបច្ចេកកសិកម្ម ការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់កិច្ចការដាំដុះជាលក្ខណៈគ្រួសារការផ្តល់គ្រាប់ពូជដីការបង្កើតធនាគារស្រូវសហគ្រាស ធុនតូចផ្នែកកសិ-ឧស្សាហកម្ម និងការកែលម្អវិធីផ្សព្វផ្សាយព័ត៌មានកសិកម្មឱ្យដល់ភូមិ-ឃុំ។ លើកទឹកចិត្តកសិករអ្នកចំណាកស្រុកដែលវិលមកកម្ពុជាវិញ និងកម្មករដែលបាត់បង់ការងារឱ្យធ្វើកសិកម្មចម្រុះ (ការចិញ្ចឹមមាន់, ត្រីនិងដាំបន្លែ)។ ទីប្រាំ-ត្រូវជំរុញការធ្វើពហុវប្បកម្មដំណាំចម្រុះការធ្វើដំណាំឆ្នាស់ និងជំរុញដំណាំកសិ-ឧស្សាហកម្មសម្រាប់ផ្គត់ផ្គង់ការបង្កើតសិប្បកម្មតូចៗ និងឧស្សាហកម្មនៅមូលដ្ឋានដើម្បីបង្កើនតម្លៃបន្ថែមនិងប្រាក់ចំណូល។ ជំរុញការដាំបន្លែនិងឈើហូបផ្ល ដើម្បីធានាការហូបចុកក្នុងស្រុកនិងជាជំហានៗ ឈានទៅជំនួសបន្លែនាំចូល។ ជំរុញការចិញ្ចឹមសត្វនិងវារីវប្បកម្មតាមគ្រប់រូបភាព ។ ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកាហិរញ្ញប្បទានពិសេស ៥០លានដុល្លាររបស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ ករណីនេះអគ្គនាយកដ្ឋានពាក់ព័ន្ធត្រូវជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យកសិករ និងសហគមន៍កសិកម្មអាចខ្ចីប្រាក់នេះបាន យកមកប្រើប្រាស់ ដើម្បីបង្កើនផលិតកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើនទៀត។ ទីប្រាំមួយ-មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីខេត្តទាំងអស់ ត្រូវសហការឱ្យបានសកម្មក្នុងការពង្រឹងរចនាសម្ព័ន្ធសហគមន៍កសិកម្ម, ភ្នាក់ងារពេទ្យសត្វភូមិ, សហគមន៍ព្រៃឈើ និងសហគមន៍

នេសាទ។ គ្រប់អង្គភាពត្រូវគិតគូរបន្ថែមទៀត អំពីការប្រើប្រាស់ថវិកាឱ្យបានសមស្របទៅតាមអាទិភាពនៃសកម្មភាពដែលបានរៀបចំ ក្នុងផែនការ ថវិកាឆ្នាំ២០២០ នេះក្នុងស្មារតីសន្សំសំចៃខ្ពស់។ ត្រូវត្រៀមរៀបចំលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផលឆ្នាំ២០២០-២០២១ ឱ្យបានទាន់ពេលវេលា។ ទីប្រាំពីរ-អគ្គនាយកដ្ឋានសុខភាពសត្វនិងរដ្ឋបាលផលិតផលស្រូវសហការធ្វើការជាមួយវិស័យឯកជនក្នុងការផលិតចំណីសត្វ ការចិញ្ចឹមសត្វនិងត្រីធានាទាំងបរិមាណនិងគុណភាពដើម្បីបង្កើនផលិតភាពផលិតកម្ម។ ជាពិសេសបង្កើនដៃគូជាមួយកសិករ។ ទីប្រាំបី-អង្គភាពអគ្គនាយកដ្ឋាន ទាំងពួកទាំងមន្ទីរទាំង២៥ រាជធានី-ខេត្តត្រូវសហការទប់ស្កាត់ការនាំចូលកសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុកនិងបើកឱកាសឱ្យផលិតករក្នុងស្រុក ។

គួររំលឹកថា **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី៧ ខែមេសា កន្លងទៅបានអំពាវនាវឱ្យប្រជាជនដាំដុះបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅក្នុងកាលៈទេសៈដ៏លំបាកនេះដោយសារតែការនាំចូលពីខាងក្រៅត្រូវបានរឹតបន្តឹង ។ សម្តេចតេជោបានក្រើនរំលឹកថាឥឡូវវាជិតដល់ដំណាក់កាលដែលត្រូវដាំហើយដូចជាបន្លែបង្ការ។ ការចិញ្ចឹមសត្វ ការចិញ្ចឹមមាន់ ទា យកពងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ចិញ្ចឹមត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទាំងត្រីដៀត ត្រីឆ្អើរ ប្រហុក ផ្កក ។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា កូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍វិស័យកាត់ដេរ ប៉ុន្តែមិនប៉ះពាល់ដល់វិស័យកសិកម្មទេ។ ផ្ទុយទៅវិញកាលានុវត្តភាពមានសម្រាប់វិស័យកសិកម្ម ដែលតម្រូវឱ្យប្រជាជនយើងធ្វើការដាំដុះនូវមុខទំនិញដែលចាំបាច់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវជំរុញប្រើប្រាស់ពូជ ដែលយើងមាន ដើម្បីជំរុញឱ្យប្រជាពលរដ្ឋដាំនូវបន្លែបង្ការផ្គត់ផ្គង់ក្នុងស្រុក ។ យើងប្រើប្រាស់ឱកាសដ៏លំបាកនេះ សម្រាប់កាលានុវត្តភាពក្នុងវិស័យកសិកម្មរបស់កម្ពុជាដែលមានកំណើនយឺតយ៉ាវរយៈពេលកន្លងទៅ ។ **សម្តេចតេជោ ហ៊ុន សែន** បន្តថាកន្លងទៅកំណើនក្នុងវិស័យឧស្សាហកម្មវិស័យសេវាកើនខ្ពស់ ប៉ុន្តែវិស័យកសិកម្មកើនឡើងទាប ។ នៅពេលខាងមុខកំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាធ្លាក់ចុះកំណើនក្នុងវិស័យកសិកម្មនឹងហាក់ឡើង ។ នេះជាឱកាសដែលយើងអាចមើលឃើញតាំងពីឥឡូវ ...។



ចំការចែកអំបូងលៀងនៅខេត្តកំពត



វាលស្រែនាដើមខែវិសាខ

កម្ពុជាក្នុងសមរភូមិប្រយុទ្ធប្រឆាំង ជំងឺ COVID-19



សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធ
បច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០

គិតមកដល់ត្រឹមថ្ងៃ២០ ឧសភា ប្រទេសកម្ពុជាមិនមានរកឃើញ ករណីឆ្លងថ្មីនៃជំងឺ COVID-19 ឡើយ ត្រូវបានព្យាបាលជាសះស្បើយ ១០០% និងមិនមានករណីស្លាប់ទេ ។ នេះជាការជោគជ័យ ដ៏ធំធេងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ **សម្តេចតេជោ ហ៊ុន សែន** ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19 ។ អបអរ ជាមួយជោគជ័យដែលយើងបានទទួលបាន យើងគប្បីពិនិត្យមើល ឡើងវិញ នូវដំណើរវិវត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺ ឆ្លងដ៏កាចសាហាវនេះ ។

ក្នុងពេលដែលទីក្រុង វូហាន ខេត្តហ៊ីប៊ី កំពុងទទួលរងការវាយលុក ខ្លាំងពីជំងឺ COVID-19 នៅថ្ងៃទី៥ ខែកុម្ភៈ **សម្តេចតេជោ ហ៊ុន សែន** បានអញ្ជើញទស្សនកិច្ចពិសេសនៅទីក្រុងប៉េកាំង និងបានជួបពិភាក្សា ជាមួយឯកឧត្តម **ស៊ី ឌីន គី** ប្រធានាធិបតីចិន និងឯកឧត្តម **លី ឌីង ហាន** នាយករដ្ឋមន្ត្រីចិន ។ ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការរួមសុខរួមទុក្ខជាមួយមិត្ត ក្នុងគ្រាដែលលំបាកបំផុតជាការបង្ហាញ នូវស្មារតីនៃកិច្ចព្រមព្រៀងនយោបាយជោគវាសនារួមគ្នា, បង្ហាញពី សាមគ្គីភាពរឹងមាំកម្ពុជា-ចិន និងចំណងមិត្តភាពដៃគូច្រើនរវាងប្រទេស ទាំងពីរ ។ ព្រឹត្តិការណ៍សំខាន់មួយទៀត គឺ នៅថ្ងៃទី១៣ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យនាវា ទេសចរណ៍ Westerdam បានចូលចតក្នុងកំពង់ផែខេត្តព្រះសីហនុក្រោយពីនាវានេះត្រូវប្រទេស និងកោះចំនួន ៦ បដិសេធន៍មិន ឲ្យចូលចត ។ នេះជាការបង្ហាញនូវ ស្មារតីមនុស្សធម៌ ភាពស្មោះត្រង់ ប្រពៃណីជួយយកអាសារគ្នា និងជា ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគោរពសិទ្ធិមនុស្សជាចម្បងរបស់កម្ពុជា ក្នុងនោះ គឺការគោរព ដល់សិទ្ធិនៃការរស់រានមានជីវិត សិទ្ធិមិនត្រូវបាន គេរើសអើង និងសិទ្ធិវិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញដោយសុវត្ថិភាព។ នៅថ្ងៃទី១៤ ខែកុម្ភៈ **សម្តេចតេជោ ហ៊ុន សែន** បានអញ្ជើញទៅទទួល ស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរទាំងអស់នេះ។ ប្រទេសទាំងឡាយ នៅលើពិភពលោក បានសម្តែងការកោតសរសើរស្វែងចំពោះសណ្តានចិត្ត

មនុស្សធម៌របស់កម្ពុជា ។ ឯកឧត្តមប្រធានាធិបតី **ជូណាន់ ត្រាំ**, ឯកឧត្តមប្រធានអង្គការសុខភាពពិភពលោក, ឯកឧត្តមអគ្គលេខាធិការ នៃអង្គការទេសចរណ៍ពិភពលោក បានធ្វើសារលិខិតកោតសរសើរ **សម្តេចតេជោ ហ៊ុន សែន** ចំពោះការយកចិត្តទុកដាក់នេះ ។ នៅថ្ងៃទី២៦ ខែកុម្ភៈ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដោយ បានលើកឡើងអំពីការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ជាសកល របស់ **សម្តេចតេជោ ហ៊ុន សែន** ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ Covid-19 តាមរយៈដំណើរទស្សនកិច្ចពិសេសរបស់សម្តេចតេជោ ទៅកាន់ ប្រទេសចិននៅពេលដែលមានមេរោគនេះ កំពុងរីករាលដាលខ្លាំង កាលពីថ្ងៃទី០៥ ខែកុម្ភៈ និងការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ។ គណបក្សប្រជាជនកម្ពុជាគាំទ្រ ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិន ដឹកនាំដោយបក្ស កុម្មុយនីស្តចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 និងបាន ចាត់ទុកថា នេះជាបញ្ហាសកល ដែលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងប្រកប ដោយវិទ្យាសាស្ត្រ ស្មារតីមនុស្សធម៌ សាមគ្គីភាព និងមិនត្រូវរើសអើង ។

ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការទប់ស្កាត់ជំងឺ រាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព ។ រាជរដ្ឋាភិបាលកម្ពុជា បាន បង្កើតគណៈកម្មការជាតិប្រយុទ្ធនឹង COVID-19 ដើម្បីកំណត់គោល- នយោបាយ និងយុទ្ធសាស្ត្រជាតិដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រក្នុង ការបង្ការការពារទប់ស្កាត់និងគ្រប់គ្រងជំងឺនេះដោយមាន **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីជាប្រធាន ។ លើមូលដ្ឋាន នេះ កម្ពុជាបាន បង្កើត និងអនុវត្តនូវផែនការឆ្លើយតបជំងឺ COVID-19 ស្របតាមការ ណែនាំរបស់អង្គការសុខភាពពិភពលោក ដែលមានវិស័យអាទិភាព ចំនួន ៩ រួមមាន ៖ ១- ការរៀបចំផែនការ និងការ គ្រប់គ្រងហេតុការណ៍ ចំពោះមុខ ២- ការតាមដាន និងការវាយតម្លៃ ហានិភ័យ ៣- ការពង្រឹង សមត្ថភាពមន្ទីរពិសោធន៍ ៤- ការពង្រឹងសេវាថែទាំសុខភាពនិងការគ្រប់គ្រង ព្យាបាលអ្នកជំងឺ ៥- ការបង្ការ និងត្រួតពិនិត្យ ការចម្លងមេរោគ ៦- ការពង្រឹងវិធានការសុខភាពសាធារណៈ ៧- ទំនាក់ទំនងហានិភ័យ ៨- ការគ្រប់គ្រងច្រកចេញចូលនៅព្រំដែននិងទី៩- ប្រតិបត្តិការភស្តុភារ ឱសថ និងបរិក្ខារពេទ្យ ។ ក្រសួងសុខាភិបាលកម្ពុជាបានដាក់ចេញនូវ វិធានការទាំងឡាយ ដើម្បីឲ្យប្រជាជនមានការយល់ដឹងមានការចែក រំលែក សកម្មចូលរួម ថែរក្សា សុខភាព បញ្ចៀស និងទប់ស្កាត់ការ ឆ្លងជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាពខ្ពស់ដូចជា៖ ការបិទ សាលារៀនការផ្អាកក្លឹបកំសាន្តកម្មវិធីកំសាន្តនានានិងការជួបជុំសាសនា ការរឹតបន្តឹងការចូលក្នុងព្រះរាជាណាចក្រកម្ពុជា ការបិទច្រកព្រំដែន បណ្តោះអាសន្ន ការបិទកាស៊ីណូ ការរឹបអូសថ្នាំ និងឧបករណ៍សម្រាប់ ធ្វើតេស្តជំងឺ COVID-19 ដែលគ្មានការទទួលស្គាល់ពីអង្គការសុខភាព ពិភពលោក ការស្នើឲ្យវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នា ក្នុងការប្រកបអាជីវកម្ម និងការរៀបចំធ្វើច្បាប់ថ្មីមួយដើម្បីដាក់ប្រទេស កម្ពុជាក្នុងត្រីមាសទី ១ នៅថ្ងៃទី២៥ ខែមីនា **សម្តេចតេជោ ហ៊ុន សែន** បានអំពាវនាវប្រជាជនទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់នូវការ រីករាលដាលជំងឺឆ្លងទាំងអស់គ្នាដោយចាប់ផ្តើមពីមនុស្សម្នាក់គ្រួសារនីមួយៗ

រហូតដល់កម្រិតទូទាំងប្រទេស និងបានប្រកាសដាក់ចេញវិធានការ ដំណាក់កាលទី២ ដោយផ្ដោតលើមុខព្រឹត្តិការណ៍ ៣ នោះគឺ ទី១- ការ ប្រយុទ្ធនឹងការឆ្លងរាលដាលចូលមកពីខាងក្រៅ ទី២- ទប់ស្កាត់ការពារ អ្នកឆ្លងជម្ងឺកុំឲ្យឆ្លងទៅអ្នកដទៃ និងមិនឲ្យឆ្លងរាលដាលទៅជាចម្លើយ ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ និងទី៣- ជំរុញការបន្តព្យាបាលអ្នកជម្ងឺ ឲ្យឆាប់បានជាសះស្បើយ ។ នៅថ្ងៃទី ៧ ខែមេសា **សម្តេចតេជោ ហ៊ុន សែន** បានចាត់ទុកថា ការទប់ទល់នូវជម្ងឺ COVID-19 គឺជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់



ឯកឧត្តម **ម៉ម ប៊ុនហេង** រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញសួរសុខទុក្ខ អ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយ នៅថ្ងៃទី ១៦ ឧសភា ឆ្នាំ២០២០

ដែលតម្រូវឲ្យយើងត្រូវដាក់ទៅក្នុងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។ **សម្តេចតេជោ ហ៊ុន សែន** ក៏បានជំរុញឲ្យមានការចូលរួមក្នុងការពង្រឹង ខ្សែការពារសុខភាពរបស់ប្រជាជន ពីជម្ងឺ COVID-19 ដែលជាគោល- នយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជម្ងឺឆ្លងដ៏កាចសាហាវនេះ តាមរយៈការចូលរួមទាំងអស់គ្នា ។ អនុវត្តម៉ឺនម៉ាត់នូវយុទ្ធសាស្ត្រ ដែល បានដាក់ចេញដោយរាជរដ្ឋាភិបាល ព្រមទាំងគោលការណ៍ណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា បានគ្រប់គ្រងទាំងស្រុងនូវជំងឺ COVID-19 ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ត្រួតពិនិត្យ និងធ្វើចត្តាឡីស័កបងប្អូន ពលករ ដែលមកពីបរទេស និងកម្មករ កម្មករិនី ដែលទៅចូលរួមពីជី បុណ្យចូលឆ្នាំដោយបានបង្កើតមណ្ឌលចំនួន ១០ ចំណុច និងចត្តាឡីស័ក ៣កន្លែង ។ ជាលទ្ធផលមិនមានពលករ ឬក៏កម្មករ កម្មករិនីណាម្នាក់ បានឆ្លងជំងឺនេះឡើយ។ ចលនាធនធានរបស់រាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន សហគ្រាស និងសង្គមស៊ីវិល បានរួមចំណែកយ៉ាង សកម្ម ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតនេះ ។

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ **សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូល អាស៊ានបូកបំពិសេស ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (VideoConference) ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីអាទិភាពមួយចំនួនរួម មាន៖ ១-គាំទ្រគ្នាទៅវិញទៅមកផ្នែកធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និង ការផ្គត់ផ្គង់បរិក្ខារពេទ្យ ២-មិនត្រូវអនុវត្តវិធានការ ឯកតោភាគី ដែល អាចរាំងស្ទះដល់សកម្មភាពពាណិជ្ជកម្ម ឆ្លងព្រំដែន និងសកម្មភាព សេដ្ឋកិច្ចនានា ៣-គាំទ្រ «វប្បធម៌ចែករំលែក» ដើម្បីជួយកាត់បន្ថយ សម្ពាធការចំណាយរបស់រដ្ឋាភិបាល ៤-ជៀសវាង ការរើសអើងជាតិ

សាសន៍ ការចោទប្រកាន់ និងការស៊ើបអង្កេត ៥- ជួយប្រជាជនអាស៊ាន ដែលបានជាប់គាំងដោយសារវិបត្តិនេះ និង ទី៦-ពិចារណា តើត្រូវស្តារ សេដ្ឋកិច្ច ដោយវិធីណា នៅពេលការរាតត្បាតនៃជំងឺនេះត្រូវបានបញ្ចប់ ។

ជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យ សេដ្ឋកិច្ច សង្គម ទាមទារឲ្យមានការដាក់ចេញនូវវិធានការសង្គ្រោះបន្ទាន់ ។ ដាក់ស្តែង រាជរដ្ឋាភិបាល បានផ្តោតលើមុខព្រឹត្តិការណ៍ ៤ គឺ៖ ១- ការ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 ដើម្បីទប់ស្កាត់ ការឆ្លង, ការចម្លង និងការពារអាយុជីវិតរបស់ប្រជាជន, ២- ការរក្សា លំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រនិងក្រុមជនងាយរងគ្រោះព្រមទាំងអ្នក បាត់បង់ការងារ ដើម្បីធ្វើឲ្យពួកគេអាចមានលទ្ធភាពវិលទៅរកជីវភាព ជាធម្មតាវិញនៅពេលផុតពីជំងឺនេះ, ៣- ការខិតខំជួយឲ្យអស់លទ្ធភាព ដើម្បីធ្វើឲ្យធុរកិច្ច និងអាជីវកម្ម អាចរស់បាន និងរក្សាការងារ ពិសេស ការរក្សា និងជំរុញសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក និងការត្រៀមខ្លួន ក្រោយពេល ដែលជំងឺ COVID-19 ស្រាកស្រាន្ត ដើម្បីជ្រោងសេដ្ឋកិច្ច ឲ្យងើបឡើងវិញបានឆាប់រហ័ស និង៤- ការរក្សាឲ្យបាននូវសន្តិសុខ- សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម ។ រាជរដ្ឋាភិបាលក៏បាន បង្កើតក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្ប- ទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺ COVID-19 ។ រាជរដ្ឋាភិបាលបាន គ្រោងថវិកាចំនួន ១០០លានដុល្លារ សម្រាប់អនុវត្ត ផែនការមេសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 (ក្នុងនោះ ៦០ លាន ដុល្លារ ប្រភពពីថវិកាជាតិ និង ៤០លានប្រភពកៀរគរពីដៃគូអភិវឌ្ឍន៍) និងគ្រោងថវិកាជាតិចំនួន ៣៥០លានដុល្លារអាមេរិក សម្រាប់ធ្វើ អន្តរាគមន៍



ក្រុមគ្រូពេទ្យជួយព្យាបាលជម្ងឺ COVID-19

ដើម្បីរក្សាលំនឹងជីវភាពប្រជាជនក្រីក្រងាយរងគ្រោះ និងសម្រាប់ឧបត្ថម្ភ ដល់កម្មករនៅពេលដែលរោងចក្រព្យួរអាជីវកម្ម ។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បាន ចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេសមកពី ប្រទេស ចំនួន៦ រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាឡឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីត្រូវបានរដ្ឋាភិបាល កម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាល ខែមីនា ឆ្នាំ ២០២០ កន្លងទៅ។

ទោះបីជាពេលនេះ កម្ពុជាបានទទួលជោគជ័យក្នុងការទប់ស្កាត់ និងគ្រប់គ្រងបានទាំងស្រុងជំងឺ COVID-19 ប៉ុន្តែយើងនៅតែមានការ ប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះការកើតឡើងនូវលក្ខខណ្ឌ ទី២ នៃការចម្លង វីរុស នេះ ដោយខិតខំអប់រំណែនាំ និងបំផុសប្រជាជនបន្តចូលរួមការពារ ហានិភ័យនៃការចម្លងជំងឺ COVID-19 និងកាត់បន្ថយឲ្យបានជាអតិបរមា ផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ។



ប្រាសាទនាគព័ន្ធ និង ជំនឿក្នុងការព្យាបាលជំងឺ



សំណង់ពីបុរាណកាលដែលសល់មកដល់យើងសព្វថ្ងៃនេះមួយភាគធំជាសំណង់សាសនា ហើយពាក្យថា សាសនានេះ គឺនិយាយក្នុងន័យទូលំទូលាយបំផុត ។ បើនិយាយពី «ប្រាសាទ» ជាទូទៅ យើងអាចសង្ខេបន័យមួយម៉ាត់យ៉ាងខ្លីមកថា ជាលំនៅទេព ។ បានជាមនុស្សសាងលំនៅទេពក្នុងទំហំផ្សេងៗនៅតាមភូមិសាស្ត្រ ឬធានី របស់ខ្លួន គឺដើម្បីធ្វើបុណ្យនៅមុខទីកន្លែងទេពផ្ទាល់ ។ ពោលម្យ៉ាងទៀតថា មនុស្សពុំអាចហោះទៅជួបទេពនៅស្ថានលើ ដើម្បីបន់ស្រន់សូមអ្វីមួយបានឡើយ ដូច្នេះមានតែទាញទេពយកមកនៅជិតខ្លួន ដោយសាងលំនៅទេព ពោលគឺប្រាសាទ ហើយឧបកិច្ចថា ទេពគង់នៅទីនោះដែរ ។

បើពោលពីប្រាសាទដែលមានបង្អែកភ្នែកខុសពីឆ្នាំងឃើញជាទូទៅ ប្រាសាទនាគព័ន្ធក្នុងទីតាំងអារម្មណ៍ខ្លាំងណាស់ពុំថា ចំពោះតែអ្នកស្រាវជ្រាវឡើយ គឺមនុស្សសាមញ្ញជាទេសចរក្តី ឬជាអ្នកស្រុករស់នៅជិតៗនោះក្តី ក៏ចាប់អារម្មណ៍ខ្លាំង ។ រចនាសម្ព័ន្ធនៃនាគព័ន្ធបើចេញពីចំណុចកណ្តាលមក គឺមានប្រាង្គទោលសាងលើខឿនមូលខ្ពស់មួយ ព័ទ្ធជុំវិញទៅដោយទឹកដែលសព្វថ្ងៃមាននៅរដូវវស្សា ។ នេះគឺជាស្រះមួយដែលយើងឲ្យឈ្មោះថា ស្រះធំ ។ តពីនោះទៅនៅតាមទិសជុំវិញមានបួន មានស្រះតូចរៀងៗខ្លួនទៀត ប៉ុន្តែស្រះធំ និងស្រះតូចនីមួយៗទាក់ទងគ្នាតាមហោមួយដែលមានចំណូលទឹកចេញមក ។ ទាំងប៉ុន្មាននេះ គឺនៅកណ្តាលកោះរាងបួនជ្រុងស្មើ ដែលសព្វថ្ងៃសម្បូណ៌ទៅដោយរុក្ខជាតិ ។ កោះទាំងមូលនេះ

សាងឡើងនៅកណ្តាលបារាយ «វាលរាជជាក» ដែលនៅ សម័យបុរាណហៅថា «ជ័យតជាក» ។ សិលាចារឹកប្រាសាទព្រះខ័ន (លេខ ជំរឿន K.908) នៅត្រង់ល្អះទី ៤១ មាននិយាយអំពីនាគព័ន្ធថា ៖ «មានកោះដ៏ខ្ពង់ខ្ពស់មួយលេចស្រស់ ចែងចាំងឡើងអំពីស្រះទាំងឡាយ (នៅជុំវិញនោះ) ហើយដែលលាងជម្រះកក់ ជ្រាំងបាបកម្មនៃអ្នកដែលមកដល់ទីនោះ» ។ អ្នកស្រាវជ្រាវតែងបកស្រាយល្អះនេះថា នាគព័ន្ធជាកន្លែង ដែលអ្នកមានជម្ងឺប្រភេទខ្លះមកព្យាបាលរោគទៀតផង ដោយកាត់យល់ពាក្យ «លាងជម្រះកក់ជ្រាំងបាបកម្ម» ថាជាការព្យាបាលឲ្យសះស្បើយរោគ ។ ឯទឹកដែលហូរចេញតាមចំណូលទាំង៤ ដែលនិយាយខាងលើ ធ្លាក់ជារូបក្បាលមនុស្សនៅហោខាងកើត ក្បាលតោនៅខាងត្បូង, ក្បាលសេះ នៅខាងលិច និងក្បាលដំរីនៅខាងជើង ។ អ្នកស្រាវជ្រាវបកស្រាយទឹកដែលហូរចេញតាមចំណូលទាំង ៤ នោះតាមទេវកថាឥណ្ឌាថាជាទឹកទន្លេសំខាន់ៗទាំងបួននៃប្រទេសឥណ្ឌា ដែលដើមកំណើតនៅស្ថានសួគ៌ ហើយដែលក្នុងចំណោមនោះមានទន្លេគង្គា ។ សូមកុំភ្លេចថា សូម្បីតែសព្វថ្ងៃនេះក៏មនុស្សនៅតែទៅមុជទឹកលាងបាបនៅទន្លេគង្គាដែលជាចំណីដើម្បីជម្រះបាបកម្មដែរ ។

នេះនិយាយតែន័យនៃស្រះទាំង៤ព្រមទាំងចម្លាក់ចំណូលដែលបង្ហាញទឹកមកទីនោះប៉ុណ្ណោះ ។ បើពោលពីនាគព័ន្ធទាំងមូលផង គឺថា ប្រាសាទនេះគេសាងឡើង នៅលើលម្អដ៏តាមទេវកថាមួយ ដែលមនុស្សម្នាទូទៅពុំសូវស្គាល់ ។ រឿងនោះ និយាយអំពីអ្នកសំពៅរងគ្រោះនៅ

លើកោះមួយដោយសារចាញ់បោកយកក្តីណាមួយ ហើយដែលបានរួចរស់ជីវិតដោយសារព្រះលោកេស្វរតំណែងខ្លួនជា សេះ មួយហោះ មកសង្គ្រោះយកទៅ។ ទីនេះខ្ញុំសូមបញ្ជាក់បន្ថែមថា ព្រះលោកេស្វរតំព្រះពោធិសត្វនៅក្នុងមហាយានដែល ជាអ្នកសង្គ្រោះសត្វលោក ។ គេតែងធ្លាក់រូប ទេពនេះនៅតាមហោបង់ស្រន់នៃមន្ទីរពេទ្យដែលព្រះបាទជ័យវរ្ម័នទី ៧ បានសាង ។ ដូច្នេះឃើញថា នាទីខាងព្យាបាល នោះលេចឆ្លើងឡើង ។ នេះពុំនិយាយពីព្រះពុទ្ធអង្គមានព្រះនាមថា កែវជ័យគុរុ (ប្រឡងថា «គ្រូថ្នាំ») ដែលគេតែងតែគោរព ឬជាជាមួយគ្នានោះផង ។

មកដល់បច្ចុប្បន្ននេះ ទោះបីជាអ្នកស្រុកពុំដែលស្គាល់ទេវកថាខាងលើនេះក្តី ក៏គង់តែគាត់នៅមានជំនឿថាប្រាសាទនាគព័ន្ធមានសក្តានុពលខាងព្យាបាលជំងឺ ។ ឧទាហរណ៍ ប៉មតូចៗសាងពីថ្មបាយក្រៀម ដែលសព្វថ្ងៃកប់លិចស្ទើរបាត់នៅតាមអនុទិសទាំង ៤ ហើយដែលដាច់ចេញអំពីប្រាង្គកណ្តាលព្រមទាំងស្រះនោះគេហៅថា «ប្រាសាទហោរា» ។ បានជាគេដាក់ឈ្មោះដូច្នេះ មកពីអ្នកខ្លះទៅបង្ហូរស្ទូងធ្វើការទស្សន៍ទាយ ដើម្បីរកដើមហេតុនៃជម្ងឺអ្វីមួយនៅទីនោះ ជាពិសេសកាលណាគេចង់ដឹងថា អ្នកជម្ងឺខ្លះជាអ្វីមួយក្នុងចំណោមធាតុទាំង ៤ នៃមនុស្ស ។

បើនិយាយអំពីរុក្ខជាតិប្រើជាថ្នាំវិញ គេនិយមមករកនៅនាគព័ន្ធដោយសារគេយល់ថា ទីនេះជាកន្លែងសក្តិសិទ្ធិខាង ព្យាបាលរោគស្រាប់ហើយម្យ៉ាងទៀត ដើមថ្នាំដែលតែង មាននៅទីនានាក្នុងតំបន់អង្គរ ហាក់ដូចជាមកផ្តុំគ្នានៅទីនេះដែរ ជួនកាលមានដុះនៅស្រះកណ្តាលតែម្តង ។ ម្យ៉ាងទៀត ដើមថ្នាំខ្លះ ឧទាហរណ៍ វល្លិប្រេង មាននៅគ្រប់ទិសទី តែបើមករកនៅក្នុងបរិវេណប្រាសាទនាគព័ន្ធ គេយល់ថា ឆ្លុះឆាយជាង យកពីកន្លែងដទៃ ។ ខ្ញុំពុំនិយាយពីវិធីផ្សំថ្នាំទេ ព្រោះវែងឆ្ងាយ ហើយទាល់តែមានការត្រួតពិនិត្យពីគ្រូថ្នាំទៀតផង ។ ដូច្នេះខ្ញុំគ្រាន់តែវាយឈ្មោះរុក្ខជាតិដែលប្រើជាថ្នាំនៅទីនេះ៖ វល្លិប្រេង, ឥស្សរៈស្រេច, ទ្រៀលស្វា, ត្រយឹង, ខ្លាស់, វល្លិគុយ, ពពាលខែ, កញ្ជើបាយដាច, ស្វាយកកិត, ព្រះដង្កាប់, អង្ករ, សង្ឃ័រ, ទ្រៀក, រឿង, អណ្តាត ត្រកួត, ត្រលប់, ឈើភ្លើងពង្រ, ចំបក់, វល្លិមាស, បំប្រើស, អំពោះ, ម្កាក់ព្រៃ, អង្រែដែក, ក្របៅ, ខ្នុរព្រៃ, ជ្រៃក្រឹម, ស្រម៉, កន្ទួតព្រៃ, ខ្ទុះ, គុំភ្លើង, អញ្ចាញ, ខ្លែងគង់, អង្កោល, ខ្នុក, ក្រឡាញ់, ព្រះកម្លាំង ។ ពិតមានទាំងនេះពុំមែនបានមកពីអ្នកចម្ងាយឡើយ គឺសុទ្ធ សឹងបានមក ពីអ្នកស្រុកតែម្តង ។

ដោយ : លីម ស្រី
(កម្រងអត្ថបទក្នុងបណ្ណាញ់ព័ត៌មានវប្បធម៌ខ្មែរ)



តើផលប៉ះពាល់ពី COVID-19 អាចក្រក់យ៉ាងណាចំពោះសេដ្ឋកិច្ចពិភពលោក ?

ការព្យាករណ៍សេដ្ឋកិច្ចណាមួយអាស្រ័យទៅលើថា តើជម្ងឺ COVID-19 រាតត្បាតរហ័សដល់កម្រិតណា ? តើអាចផ្ដាច់ផ្ដិលជីវិតមនុស្សច្រើនយ៉ាងណា ? តើការអនុវត្តវិធានការគម្លាតសង្គម និងគម្លាតបុគ្គល មានប្រសិទ្ធភាពប៉ុណ្ណា ? តើមានការព្យាបាល ឬការស៊ាំនឹងជម្ងឺ ឬក៏មានថ្នាំការពារ និងវ៉ាក់សាំង ដើម្បីធ្វើឲ្យកម្រិតនៃការបំផ្លាញចម្ងាយនៅតិចបានឬទេ ? យើងកំពុងស្ថិតនៅក្នុងកម្រិតចាប់ផ្ដើមនៅឡើយទេ ក្នុងការស្វែងយល់អំពីចំណោតដែលមានការពាក់ព័ន្ធគ្នាទាំងនេះ ។ ប៉ុន្តែទោះយ៉ាងណាក៏គេអាចបានស្មានបានខ្លះៗ អំពីផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ចពិភពលោក ។

យោងតាមធនាគារពិភពលោក បានអោយដឹងថា ការរីករាលដាលនៃវីរុសកូវីដ១៩អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ចន្លោះពី ៥,៨ ទ្រីលានដុល្លារ ទៅ ៨,៨ ទ្រីលានដុល្លារ (៤,៧ទ្រីលានដោល ទៅ ៧.១ ទ្រីលានដោល) ។ ការខាតបង់នេះនោះ គឺច្រើនជាងការព្យាករណ៍កាលពីខែមុន ដែលស្មើ ៦,៤% - ៩,៧% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក ។ វាបានកើតឡើងនៅពេលដែលវិធានការណ៍ ដើម្បីបន្ថយការរីករាលដាលនៃ Covid-19 ដែលបន្តធ្វើឱ្យ សកម្មភាពសេដ្ឋកិច្ច នៅជុំវិញពិភពលោកបានធ្លាក់ចុះ ។ អាជ្ញាធរទូទាំងពិភពលោកបានចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីឲ្យសេដ្ឋកិច្ចគេចផុតពីផលប៉ះពាល់នៃការផ្ទុះឡើង ។ លោក Yasuyuki Sawada ប្រធានសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា **“ការរីករាលដាលពីផលប៉ះពាល់យ៉ាងខ្លាំង នៃសក្តានុពលសេដ្ឋកិច្ច ដោយសារCovid-19”** ។ លោកបានបន្ថែមថា **“វាក៏បង្ហាញផងដែរ នូវអន្តរាគមន៍គោលនយោបាយ ដែលអាចដើរតួយ៉ាងសំខាន់ ជួយកាត់បន្ថយដល់ការខូចខាតសេដ្ឋកិច្ច”** ។ ធនាគារកណ្តាលរបស់ប្រទេសនានានៅជុំវិញពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំងដោយបានកាត់បន្ថយអត្រាការប្រាក់ និងដាក់ចេញវិធានការជំរុញ ដើម្បីជួយទប់ទល់ផលប៉ះពាល់នៃការផ្ទុះឡើង ដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ។ តួលេខថ្មីកាលពីថ្ងៃមុន បានបង្ហាញ ពីផលប៉ះពាល់ដ៏ធំធេង ចេញពី Covid-19 ទៅលើសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ខណៈចំនួនជនជាតិអាមេរិកស្វែងរកផលប្រយោជន៍គ្មានការងារធ្វើ បានកើនឡើង ជិត ៣ លាននាក់ កាលពីសប្តាហ៍មុន ធ្វើឲ្យអ្នកដាក់ពាក្យ សុំប្រាក់ជំនួយអត់ការងារធ្វើបានកើនឡើងដល់ជាង ៣៦លាននាក់ ។ ជិតមួយភាគបួន នៃកម្លាំងពលកម្មអាមេរិក ឥឡូវនេះកំពុងទាមទារនូវអត្ថប្រយោជន៍អត់ការងារធ្វើ ។ កាលពីដើមសប្តាហ៍នេះ ប្រធានធនាគារកណ្តាលអាមេរិក បានព្រមានថា ការស្ទុះដើមឡើងវិញនៃសេដ្ឋកិច្ចរបស់អាមេរិក ទំនងជាយឺត ជាងការសង្ឃឹមទុក ។ លោក Jerome Powell បានព្រមានថា សហរដ្ឋអាមេរិកប្រឈមមុខនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចយឺត និងឈឺចាប់ដោយគ្មានជំនួយពីរដ្ឋាភិបាលបន្ថែមទៀត ។ ក្នុងពេលជាមួយគ្នានេះគេបានប៉ាន់ប្រមាណថា កិច្ចខិតខំរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃវីរុសកូវីដ១៩បានកើនឡើងដល់១២៣,២ពាន់លានដោល ។ ការិយាល័យសម្រាប់ការទទួលខុសត្រូវថវិកា បាននិយាយថា ប្រាក់កម្ចីប្រចាំឆ្នាំស្មើ ១៥,២% នៃសេដ្ឋកិច្ចចក្រភពអង់គ្លេស ដោយការចំណាយលើថ្លៃដើមរបស់រដ្ឋាភិបាលគឺជាបុព្វហេតុចម្បងសម្រាប់ការកើនឡើង ។

ប្រទេសមួយចំនួននៅអាស៊ី បានចាប់ផ្ដើមជាមួយនឹងស្ថានភាពសារពើពន្ធមួយល្អ ដោយមានឱនភាព និងបំណុលទាប ធៀបទៅនឹងប្រាក់ចំណូល នៅ មុនទទួលការវាយលុកពីជម្ងឺ COVID-19 ។ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ស្ថិតក្នុងស្ថានភាពមួយដ៏មាំ ខណៈដែលវៀតណាម ថៃ និងឥណ្ឌា មាន អនុបាតឱនភាពធៀបទៅ ផលស ក្នុងចន្លោះរវាង ៦% ដល់ ៨% ។ ប៉ុន្តែបើប្រាក់ចំណូលបន្ទាប់បន្សំកើនឡើងរហ័សដូចដែលកើតមានចំពោះវៀតណាមឥណ្ឌា តែមិនដូចករណីនៅថៃ អនុបាតបំណុលធៀបទៅ ផលស នៅតែ ធ្លាក់ចុះ ។ បើទិន្នផលធ្លាក់ចុះខ្លាំង ហើយឱនភាពកើនឡើង វាអាចនឹងប្តូរមក ស្ថានភាពដើមវិញ ។ ការព្រួយបារម្ភរួមគ្នានៃទីផ្សារមូលបត្រ និងលំហរសារពើពន្ធមានកម្រិតបានរារាំងប្រទេសអាស៊ីជាច្រើន មិនអោយបង្កើនចំណាយ ។ ការពិចារណាបន្ថែមគឺ ការពឹងផ្អែករបស់ប្រទេសមួយចំនួន ដូចជាហ្វីលីពីនទៅលើប្រាក់បញ្ញើពីកម្មករនៅបរទេស ។ លំហូរចូលទាំងនេះ អាចនឹងធ្លាក់ ចុះខ្លាំងបង្កើននូវសម្ពាធលើក្រុមគ្រួសារជាច្រើន ។ ការរួមគ្នានៃប្រាក់បញ្ញើពីបរទេស និងការងារមិននៅក្នុងប្រព័ន្ធនៅក្នុងពេលប្រទេសបិទសកម្មភាពនឹងបង្កើនភាពក្រីក្រកាន់តែខ្លាំង ។ ផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលយូរអាស្រ័យទៅលើថាតើការបង្កកសកម្មភាពសេដ្ឋកិច្ចនឹងចប់បានលឿនប៉ុណ្ណា ។ សាលារៀន និងហាងទំនិញ អាចនឹងបើកទ្វារ ខណៈដែលមានការបន្តបន្ទុយគម្លាតក្នុងសង្គម ។ ប៉ុន្តែការជំរុញឲ្យអោយរោងចក្រធ្វើការជាធម្មតាឡើងវិញ អាចនឹងត្រូវការអោយមានការរៀបចំជាថ្មីនូវខ្សែសង្វាក់ការងារ និងការ ចាំបាច់រក្សាគម្លាតពីគ្នា ។ វិស័យទេសចរណ៍ អាចនឹងត្រូវការពេលយូរដើម្បីវិលមករកភាពល្អឡើងវិញ ។ ការធ្វើដំណើរអាចនឹងមានការស្មុគស្មាញ ហើយការិយាល័យនានា អាចនឹងត្រូវរៀបចំរបៀបធ្វើការងារខុសពីមុន ។ មនុស្សអាចមិនចាយវាយដោយសេរីដូចពីមុនដែលវានឹងធ្វើអោយចម្ងាយសេចក្តីត្រូវការ ។ មានបំណុលឯកជនមិនអាចទាបានជាច្រើន ដោយសារតែក្រុមហ៊ុនមួយចំនួននឹងក្លាយជនរងគ្រោះ ។ រដ្ឋាភិបាលអាចនឹងបង់ប្រាក់លោះក្រុមហ៊ុន ដែលគេគិតថាអាចនៅរស់បាន ឬចាំបាច់ហើយលុបបំណុលក្រុមហ៊ុនណា ដែលត្រូវបានវិនិច្ឆ័យថាមិនអាចបន្តរកស៊ីបាន ។ តើវិធានការនេះនឹងមាន ប្រសិទ្ធភាពយ៉ាងដូចម្តេច ជាមួយធនាគារឯកជន ។ ធនាគាររដ្ឋបានធ្វើ កិច្ចការនេះពីមុនមក ពិសេសសំរាប់សហគ្រាសដែលមានរដ្ឋជាម្ចាស់ ។ មានកម្មវិធីអាសន្នមួយចំនួនពីមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងក្រុមផ្សេងទៀត តែនឹងមិនគ្រប់គ្រាន់ឡើយ ដើម្បីនឹងអោយប្រទេសកំពុងអភិវឌ្ឍឆ្លើយតបបានដូចជាប្រទេសអ្នកមានធ្វើនោះ ។ កម្មករភាគច្រើននៅប្រទេសកំពុងអភិវឌ្ឍស្ថិតនៅក្នុងស្ថានភាពធ្វើនិយោជកខ្លួនឯង ឬក្នុងវិស័យក្រៅប្រព័ន្ធដែលមានអាទិភាពនយោបាយទាប ដើម្បីនឹងជួយសង្គ្រោះ ជាងអ្នកនៅក្នុងប្រព័ន្ធ ។ អាចនឹងមានការលើកលែងកម្ចី ការផ្តល់ជាសាច់ប្រាក់ ឬចែកជាសៀងអាហារ ដើម្បីបន្ថយនូវការលំបាក ។ ផ្ទុយទៅវិញចនាសម្ព័ន្ធវីយ នៃបណ្តាប្រទេសកំពុងអភិវឌ្ឍភាគច្រើន ក៏នៅក្មេងជាងច្រើនធៀបទៅប្រទេសអ្នកមាន ហើយវិស័យកំហុកដូចជាបង្កការស្លាប់តែចំពោះអ្នកមានវ័យចាស់ ។ ការនេះអាចនឹងអោយបណ្តាប្រទេសកំពុងអភិវឌ្ឍដាក់មនុស្សចាស់ ដែលមានតិចអោយនៅមួយឡែក ហើយអោយប្រជាពលរដ្ឋក្មេងៗវិលទៅរកជីវិតធម្មតាវិញអោយបានឆាប់ ។



៥ យ៉ាងមិនគួរធ្វើ នៅពេលតានតឹងក្នុងអារម្មណ៍



សកម្មភាពដូចខាងក្រោមនេះ គឺជាសកម្មភាពអាក្រក់ ដែលនឹងបង្កើនកម្រិតតានតឹងក្នុងអារម្មណ៍របស់អ្នកឲ្យកាន់តែមានលក្ខណៈធ្ងន់ធ្ងរថែមទៀត ប្រសិនបើអ្នកធ្វើវា នៅពេលមានអារម្មណ៍ តានតឹងស្មុគស្មាញនោះ។

ទី១- ស្តាប់ភ្លេងរ៉ាំរ៉ៃខ្លាំងៗ៖ តាមធម្មតា ភ្លេងរ៉ាំរ៉ៃធ្វើឲ្យចង្វាក់បេះដូងលោតខ្លាំង ជាងធម្មតាស្រាប់ហើយ រួចចុះទម្រង់មនុស្សកំពុងតែមានភាពតានតឹងក្នុងអារម្មណ៍ ហើយមកប៉ះសំលេងភ្លេងខ្លាំងៗ ស្ទើរតែបែកក្រដាសត្រចៀកទៀតនោះវាកាន់តែធ្វើឲ្យហឹងត្រចៀកនិងមានអារម្មណ៍ច្របូកច្របល់។

ទី២- អុកឡែកអុកជុំវិញខ្លួន៖ បើអ្នកសំដែងអាការមុខក្រញូរនិយាយស្តីទ្រគោះបោះបោក ដាក់អ្នកជុំវិញខ្លួន ពេលនោះគេនឹងមានប្រតិកម្មអវិជ្ជមានបកមកវិញភ្លាមៗ ហើយវាកាន់តែធ្វើឲ្យអ្នកស្មុគស្មាញខ្លាំងថែមទៀត។ វិធីនេះមិនត្រឹមតែមិនបាន ជួយឲ្យអារម្មណ៍អ្នក ធូរស្បើយ

ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើត សត្រូវថែមទៀត។ ដូច្នេះយល់ល្អកាលណាយើងមានអារម្មណ៍ថា តានតឹងខ្លាំង យើងគួរតែចេះរំងាប់អារម្មណ៍ម្នាក់ឯង រហូតដល់អារម្មណ៍ល្អ ទើបជាការប្រសើរ ដើម្បីសុវត្ថិភាពជីវិត និង មិត្តភាពរបស់យើងផង។

ទី៣- ផឹកកាហ្វេបំបាត់ភាពតានតឹង៖ បើគ្រាន់តែផឹក១ពែងនោះមិនជាថ្វីទេប៉ុន្តែកុំផឹកកាហ្វេដូចផឹកទឹកសុទ្ធ ពីព្រោះជាតិកាហ្វេអ៊ីនមិនមែនជាទឹកស្អាតទេ ទេ តែកាលណាយើងផឹកចូលទៅ វានឹងបញ្ឆោតឲ្យបេះដូងលោតខ្លាំង ញ័រដៃញ័រជើង ខួរក្បាលច្របូកច្របល់ ធ្វើឲ្យអ្នកកាន់តែតានតឹង អារម្មណ៍ថែមទៀត។ ស្រួលមិនស្រួលអាចគាំងបេះដូងស្លាប់ក៏អាចថាបាន។

ទី៤- បបួលមិត្តភក្តិទៅផឹក៖ ស្រាមានជាតិអាល់កុលកាលណាយើងផឹកចូលទៅ គឺវាត្រូវតែស្រវឹងជាញឹកញយធម្មតា។ ពេលដែលកំពុងផឹកស៊ីសប្បាយជាមួយមិត្តភក្តិអ្នកនឹងអាចបាត់តានតឹងមែនប៉ុន្តែលុះដល់ស្អែកឡើងអ្នកនឹងឈឺក្បាល ធេងធោង ស្លុតមាត់ និងគិតអ្វីក៏មិនចេញពេញមួយថ្ងៃ។

ទី៥- ទូរស័ព្ទទៅជជែក ជាមួយសង្សារ៖ ពេលអ្នកដែលស្មុគស្មាញតានតឹង អ្នកអាចចង់បានពាក្យល្អលោមពិគេ។ ប៉ុន្តែភាពតានតឹងច្រើន តែងបញ្ហាឲ្យយើងភ្លេច បង្កើតពាក្យពេចន៍ឲ្យពិរោះត្រចៀកហើយ ក៏កើតទៅជាយើងយកភាពតានតឹងទៅបញ្ចេញដាក់សង្សាររហូតក្លាយទៅជាជម្លោះ។ ម្តងនេះមិនគ្រាន់តែតានតឹង ស្មុគស្មាញរឿងការងារទេ ថែមទាំងអង្គុយតានតឹង រឿងសង្សារថែមមួយករណីទៀត។

គួរប្រុងប្រយ័ត្ន! ពេលឃ្លានម្តងៗ ញាំអាហារទាំងនេះ អាចធាប់ចូលពេទ្យបាន

ខាងក្រោមនេះ គឺជាអាហារដែលអ្នកមិនគួរ ពិសាពេលដែលឃ្លានព្រោះអាចប៉ះពាល់ដល់សុខភាព ។ តើមានអ្វីខ្លះទៅ?

ទី១- ចេកជាផ្លែឈើដែលអ្នកមិនអាចញាំពេលឃ្លានព្រោះវាមានសារធាតុម្យ៉ាង ដែលធ្វើឱ្យប៉ះពាល់ដល់បេះដូង ក្រពះ ឬសុខភាពអ្នកជាខ្លាំង។

ទី២- ផ្លែឆ្នាំង ក៏មិនគួរពិសាពេលដែល មិនទាន់បរិភោគអាហារដែរ ព្រោះវាមានអង់ហ្ស៊ីមដ៏ខ្លាំងមួយ ដែលអាចធ្វើឱ្យក្រពះអ្នកខូចប៉ុន្តែអ្នកអាចបរិភោគ ក្រោយពេលបាយរួច។

ទី៣- តេស្ទ៖ ដែលត្រជាក់ពេក មិនអាចញាំច្រើនពេលឃ្លាននោះទេ ព្រោះវាមិនត្រឹមតែមិនអាចបំបាត់ការឃ្លាន ហើយថែមទាំងធ្វើឱ្យជាតិស្ករ អ្នកឡើងខ្ពស់ទៀតផង។ ដូចនេះ អ្នកអាចពិសាអាហារផ្សេងៗក្រៅ ពីអាហារទាំងឡាយខាងលើនេះ ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក ។





"កំពង់ត្រាច" - ជីវិតអ្នករស់នៅលើផ្ទៃទឹក



ជីវភាពរស់នៅរបស់ប្រជាជន **ឃុំកំពង់ត្រាច** កាន់តែមានភាពល្អប្រសើរឡើង ជាលំដាប់ និងកំពុងតែធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងសមិទ្ធផលថ្មីៗជាច្រើន ។ ថ្វីត្បិត តែបងប្អូនរស់នៅតែផ្ទៃទឹក (មួយឆ្នាំរស់នៅ លើផ្ទៃគោកម្តង និងផ្ទៃទឹកម្តង) ប៉ុន្តែនេះជា ទម្លាប់តាំងពីបុរាណមក ហើយបានបង្កើន នូវការទាក់ទាញ ការចង់ដឹង ចង់ស្វែងយល់ និងចង់ឃើញនូវជីវភាពមួយដែលប្លែកពីតំបន់ ដីគោក ។

ប្រវត្តិទឹកដី និងមនុស្ស

ឃុំកំពង់ត្រាច ស្ថិតនៅទិសខាងកើតទីប្រជុំជនខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវជាតិ លេខ៦ មកដល់ជិតអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង មានចម្ងាយ១៥គីឡូ ម៉ែត្របត់ស្តាំតាមផ្លូវកៅស៊ូ មានចម្ងាយ១៦ គីឡូម៉ែត្រយើងនឹងមកដល់ទីនេះហើយ ។ កំពង់ត្រាចជាឃុំមួយក្នុងចំណោមឃុំទាំង ៩ របស់ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ភូមិសាស្ត្រនៃឃុំនេះមានផ្ទៃដីសរុប ១២៣ ២៩គីឡូម៉ែត្រក្រឡា) ក្នុងនោះផ្ទៃដីសាងសង់ លំនៅដ្ឋានចំនួន១២០ហិ.ត ដីព្រៃ ៦៥១ ហិ.ត ដីផ្សេងៗ៥៦៩០ហិ.ត ។ ឃុំនេះមិនមាន ដីបង្កបង្កើនផលទេ ព្រោះជាតំបន់បឹងទន្លេសាប ។ ប្រជាពលរដ្ឋទាំងឃុំប្រកបរបរនេសាទ ចំនួន៦៥%, ដឹកភ្ញៀវទេសចរណ៍កំសាន្តនៅ

តំបន់ព្រៃលិចទឹកដែលជាតំបន់អេកូទេសចរណ៍ ធម្មជាតិ៣០% និង៥% ទៀតជាអ្នកលក់ដូរ និងជាជងឈើ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការប្រកបរបរនេសាទពេលខ្លះក៏ទទួលបាន ផល តែពេលខ្លះទៀតមិនទទួលបានផលទេ ឯការប្រកបរបរកសិកម្មវិញ គឺប្រជាជនពុំមាន ដឹកសិកម្មឡើយ ព្រោះដីក្នុងភូមិសាស្ត្រឃុំ នេះលិចទឹកទាំងអស់នៅរដូវវស្សា និងរដូវ ប្រាំងវិញក៏មានសេសសល់ដីទទួលបន្តិចបន្តួច ប៉ុណ្ណោះ ។ ប៉ុន្តែកំពង់ត្រាច មានសក្តានុពល ផ្នែកទេសចរណ៍ដែលបច្ចុប្បន្នមាន ភ្ញៀវទេសចរណ៍មកកំសាន្ត មានការកើនឡើងគួរឲ្យ កត់សម្គាល់ ធ្វើឲ្យប្រជាជនបង្កើតបានមុខរបរ ថ្មីមួយ ដែលផ្តល់ប្រយោជន៍ដ៏សំខាន់ នោះ គឺការប្រើប្រាស់កាណូត និងអុំទូកដឹកភ្ញៀវ ទេសចរណ៍កំសាន្តបន្ថែមលើមុខ របរនេសាទ ត្រី ។ ឃុំនេះមាន ៣ភូមិ គឺភូមិភ្នំតក់បុត ភូមិដីក្រហម និងភូមិគោកក្តុល ។ ឃុំកំពង់ ត្រាចមានព្រំប្រទល់ខាងកើតទល់នឹងឃុំជាន់រុន ស្រុកសូទ្រនិគម, ខាងលិចទល់នឹង ឃុំកណ្តោក, ខាងជើងទល់នឹងឃុំមានជ័យ ខាងត្បូងទល់ នឹងបឹងទន្លេសាប ។

ឃុំកំពង់ត្រាចត្រូវ បានបង្កើតឡើងនៅឆ្នាំ ១៩៧៩ គ្រានោះស្ថិតនៅក្នុងក្របខណ្ឌរដ្ឋ បាលស្រុកសូទ្រនិគម ហើយកាត់ចូលមក ស្រុកសៀមរាប ក្រោយមកក៏កាត់មកស្រុក

ប្រាសាទបាគង ។ ឃុំនេះ ផ្ទៃដីទាំងអស់ជា ដីព្រៃលិចទឹក ជាប់មាត់បឹងទន្លេសាបដែល មានទេសភាពគួរជាទីទាក់ទាញ ។ ប្រជាពលរដ្ឋក្នុងឃុំនេះភាគច្រើន លើសលប់ជាអ្នក ភូមិដើមកំណើតនៅទីនេះតែម្តង ដោយមិន សូវមានអ្នកចំណូលថ្មីនោះឡើយ ។ គិតត្រឹម ឆ្នាំ ២០១៩-២០២០ឃុំមានពលរដ្ឋចំនួន៨ ៦៧គ្រួសារស្មើនឹងមនុស្សចំនួន ៣៦៨០ នាក់ (ស្រី១៨៦៥នាក់) ។ យោងតាមទិន្នន័យ របស់ឃុំឆ្នាំ២០១៧ មកគឺអ្នកមានអាយុ ១៧ឆ្នាំ៤០%, ១៨ឆ្នាំដល់ ៦០ឆ្នាំ៤០% និង ចាស់ជាង២០ % ។ ពលរដ្ឋចំណាកស្រុកទៅ ធ្វើការក្នុងប្រទេស០,០៣% ។ មកដល់ពេលនេះ ផ្ទះ ដែលមានអគ្គិសនីប្រើប្រាស់ជិត ៩០% ។ ប្រជាជនប្រើប្រាស់មានទឹក អណ្តូងស្នប់ ឬ អណ្តូងចម្រុះ ៤០% ។

កត្តានាំឲ្យឃុំមានការរីកចម្រើន

លោក **សុខ ប្លង់** សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាឃុំនិងជាមេឃុំកំពង់ ត្រាច ស្តីទីបានប្រាប់ទស្សនាវដ្តីប្រជាជនថា ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ឃុំ នេះបាន ខិតខំរស់រីកលូតលាស់ឡើងវិញ ក្រោមការការពារ និងការដឹកនាំពីរដ្ឋអំណាច នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋ កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជន កម្ពុជា ។ លោកបន្តថាការរីកចម្រើនលឿន



សាលាឃុំ កំពង់ត្នក



ក្រុមប្រឹក្សា ឃុំកំពង់ត្នក ជួបប្រជុំពិភាក្សាការងារ

មួយទៀត ក៏មកពីមានអំណោយផលផ្នែក ទេសចរណ៍ធម្មជាតិស្រស់ស្អាត ដែលអាច ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានទស្សនាកំសាន្តនាពេលបុណ្យ ឬថ្ងៃ សម្រាកចុងសប្តាហ៍ ដែលតំបន់ទាំងនេះ គ្រប់គ្រងដោយសហគមន៍ទេសចរណ៍ មាន ជ័យកំពង់ត្នក និងការចាត់ចែងឲ្យមានការ ការពារសន្តិសុខសណ្តាប់ធ្នាប់ល្អ ។ ដោយ ហេតុនេះហើយទើបពលរដ្ឋក្រៅពីបរទេស ជាលក្ខណៈគ្រួសារ គាត់បានបន្ថែមមុខរបរ ផ្នែកទេសចរណ៍ តាមរយៈការដឹកជញ្ជូននិង ទូកនាំភ្ញៀវទៅទស្សនាតំបន់ព្រៃលិចក្នុងភូមិ សាស្ត្រឃុំកំពង់ត្នក ។ ម្យ៉ាងទៀត ប្រជាពល រដ្ឋមានស្មារតីឧស្សាហកម្មយាមហើយជឿជាក់ លើរដ្ឋអំណាច, មានមាត់ដឹកនាំត្រឹមត្រូវរបស់ បក្សនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា, មានមន្ត្រីថ្នាក់ដឹកនាំមន្ត្រីក្រុមការងារចុះជួយ មូលដ្ឋានស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ នានា ។ លោកមេឃុំបានអធិប្បាយដោយ ចង្អុលទៅលើតារាងតួលេខមួយផ្ទាំងថា វិស័យ ទេសចរណ៍គឺជាគោលដៅសំខាន់បំផុតសម្រាប់- ការអភិវឌ្ឍឃុំ។ ពិសេសការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន ដែល លោកតែងរំលឹកដល់ពលរដ្ឋនិងអាជ្ញា ធរជាញឹកញាប់ ។

ការរីកចម្រើនវិស័យអប់រំ សុខាភិបាល តាមនាគមន៍...

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ រុញសាលារៀនទៅកៀនដីដំណើរផ្ទះពលរដ្ឋ។ អនុវត្តតាមគោលនយោបាយនេះ ក្រុមប្រឹក្សា ឃុំកំពង់ត្នកក៏បាន ខិតខំយកចិត្តទុកដាក់ពង្រឹង

ចំណេះដឹងរបស់ប្រជាជនតាមរយៈការពង្រឹង វិស័យអប់រំថ្នាក់មូលដ្ឋានឲ្យកាន់តែប្រសើរ ឡើង ដើម្បីលុបបំបាត់អនក្ខតក្នុងឃុំទាំង មូល ។ កុមារ និងយុវវ័យតាមភូមិបានចូល រៀននៅថ្នាក់មត្តេយ្យបឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យស្ទើរគ្រប់ៗគ្នា ។ ពេលនេះឃុំ កំពង់ត្នក មានសាលាបឋមសិក្សា១ កន្លែង ស្មើនឹង១០ថ្នាក់ មានសិស្ស ៤៧៧នាក់ ។ អនុវិទ្យាល័យ ១ស្មើនឹង៦ថ្នាក់សិស្ស សរុប១៥៨ នាក់ (ស្រី១១៣នាក់) ដែលពីមុនគ្រូមានតែ មកពីស្រុកផ្សេង តែបច្ចុប្បន្នគ្រូបង្រៀនមាន នៅក្នុងមូលដ្ឋានស្រាប់។ សាលាមត្តេយ្យរដ្ឋ ២ថ្នាក់សិស្ស៣៦នាក់(ស្រី១៨នាក់)។ រីឯ ការសិក្សាវិញ្ញាណកម្មអាយុចូលរៀន និងកុមារ បន្តរៀនបានចុះឈ្មោះ និងនៅរៀនសូត្រជិត ៩៥ភាគរយ។ ក្នុងឃុំ មានមណ្ឌលសុខភាព មួយកន្លែងទើបនឹងសាងសង់ជិតរួចរាល់ហើយ ដោយមានការផ្ដួចផ្ដើមរបស់ឯកឧត្តម **សៀង ណារ៉ុន** អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងដឹក ស្រុះទឹកដ៏ជំនួយសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ផងដែរ។ ស្រ្តីសម្រាលកូនដោយពេទ្យឆ្មប៩៩% (បញ្ជូនទៅឃុំមានជ័យ)។ អត្រាស្លាប់របស់ មាតានិងទារកក្រោយពេលសម្រាល ០% ។

កុមារអាយុ៩-១២ ឆ្នាំ បានចាក់ថ្នាំបង្ការ ៩០%។ លោកមេឃុំបានបន្តថា តំបន់ដែល គោក ឬក៏ លិចទឹកក្នុងរយៈពេលខ្លីពីមុន គឺ ផ្លូវពិបាក ធ្វើដំណើរណាស់ តែបច្ចុប្បន្នត្រូវ បានកសាង និងជួសជុលជាបណ្តើរៗបាន ប្រែក្លាយ ពីផ្លូវក្រាលដីសៅទៅក្រាលគ្រួសក្រហម និងឈានទៅចាក់បេតុង។ ទន្ទឹមនឹងទទួល បានការស្ថាបនាកែលំអផ្លូវថ្មីៗ ក៏មានផ្លូវលំ មួយចំនួនបានខូចខាតទៅវិញ ។ ឃុំមានវត្ត ចំនួន១កន្លែង,វិហារគ្រឹស្តសាសនា ១កន្លែង ។ លោកមេឃុំបានរំលឹកផងដែរថា ឃុំបាន ទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជា មួយវិស័យឯកជន (ក្រុមហ៊ុនអាជីវករ ពាណិជ្ជករសេវាករ) ដើម្បីទៅបង្កើតមុខរបរ រកស៊ី និងជួយលើកទឹកចិត្តពលរដ្ឋឲ្យចូលរួម។ បច្ចុប្បន្នឃុំបាន នឹងកំពុងសហការជាមួយ អង្គការមិនមែនរដ្ឋាភិបាល ជួយលើគម្រោង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ដើម្បី ជំរុញលើកកម្ពស់ជីវភាព ពលរដ្ឋនិង សេដ្ឋកិច្ចមូលដ្ឋាន ក្នុងនោះមានអង្គការវ៉ាធា (RACHA), អង្គការកម្មវិធីស្បៀងអាហារ ពិភពលោក (WFP) ជាដើម ។ គិតត្រឹម ឆ្នាំ២០២០នេះ ក្នុងឃុំ ផ្ទះពលរដ្ឋ បាន



ទិដ្ឋភាពផ្ទះប្រជាជននៅក្នុងភូមិសាស្ត្រ ឃុំកំពង់ត្បូង



ភ្ញៀវទេសចរណ៍ទៅកំសាន្តនៅ ឃុំកំពង់ត្បូង

សាងសង់ ឡើងខ្ពស់ផុតពីទឹកបានជាច្រើន ខ្នងបន្ថែមទៀត។ ចំពោះមុខ ដោយបានការ គាំទ្រពីស្ថាប័នអង្គភាព និងដៃគូ ឃុំក៏យក ចិត្តទុកដាក់លើការងារវិស័យយេនឌ័រ លើក កម្ពស់គុណតម្លៃ និងជីវភាព ស្ត្រី-ក្មេងស្រី ការ ជំរុញកាត់បន្ថយអត្រានៃភាពក្រីក្រ និង អន្តរាគមន៍វិស័យសង្គមកិច្ច មនុស្សធម៌ កាត់បន្ថយភាពងាយរងគ្រោះ និងគ្រោះ ធម្មជាតិ ។ ក្នុងនោះ មានបង្កើនការគ្រប់គ្រង លើធនធានធម្មជាតិ បរិស្ថាន និងការបន្ស៊ាំ ទៅនឹងបម្រែបម្រួលអាកាសធាតុ ។

សមិទ្ធផលច្រើន ក៏ត្រូវភ្ជាប់ការផ្តល់សេវា ល្អ....

លោក **សុខ ប្លង់** បានបញ្ជាក់ថា កន្លង មកក៏ដូចជាបច្ចុប្បន្ន អ្វីដែលត្រូវអនុវត្តចំពោះ មុខក្នុងផែនការបីឆ្នាំរំកិលនិងផែនការប្រាំឆ្នាំ យើងមានគម្រោងស្តារនិងអភិវឌ្ឍន៍លើគ្រប់ វិស័យក្នុងឃុំ ស្របតាមការចូលរួម ក៏ដូចជា សំណូមពរពលរដ្ឋ ។ យើងត្រូវធ្វើឲ្យពលរដ្ឋ ពេញចិត្ត បញ្ចៀសការថ្លាំងថ្លាក់គឺក្រុមការងារ គ្រប់ថ្នាក់ចុះជួយឃុំ ព្រមទាំងអាជ្ញាធរឃុំ និងគណៈកម្មការចំណុះ នគរបាល និងផ្នែក ពាក់ព័ន្ធត្រូវបង្កើនការចូលរួម មានវត្តមានជា ប្រចាំ រួសរាយ រួសរាន់ រាក់ទាក់ ឆ្លើយតប គ្រប់ទុក្ខ លំបាក និងដោះស្រាយគ្រប់សំណូមពរ រួមរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះមាន អភិបាល កិច្ច ការគ្រប់គ្រង សេវាផ្នែករដ្ឋបាលការពារ សន្តិសុខសណ្តាប់ធ្នាប់តាមរយៈគោនយោបាយ ភូមិឃុំមានសុវត្ថិភាព និងការបកស្រាយ ឬ ការផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ន និង សុខភាពសាធារណៈឲ្យប្រជាជនបានយល់ដឹង។ លោកបានបន្ថែមថា មន្ត្រីត្រូវតែមានមុខ

គ្រប់ពេលគ្រប់ទីកន្លែងនិងគ្រប់ហេតុការណ៍ ទើបអាចឆ្លើយតបគោលបំណងរួម និងគោល- បំណងដោយឡែករបស់ពលរដ្ឋបាន។ ត្រូវ បញ្ចៀស បន្ទាបនូវការយល់ច្រឡំចំពោះ ការផ្សាយព័ត៌មានក្លែងក្លាយនិងការមូលបង្គាប់ នានា។ មន្ត្រីគ្រប់ថ្នាក់ត្រូវមានគណនេយ្យភាព តម្លាភាព ជាមួយថ្នាក់លើរបស់ខ្លួន ហើយ ត្រូវមានការកិច្ច ទទួលខុសត្រូវចំពោះមុខប្រជា ពលរដ្ឋធានា ឲ្យបានយុត្តិធម៌សង្គមភាពស្មើគ្នា ចំពោះមុខច្បាប់ និងភាពអាចទទួលយកបាន។ លោកមេឃុំបន្ថែមថា ដោយមានសំណូមពរ ពីសំណាក់ពលរដ្ឋរឿងចង់បានដីស្រែបង្កបង្កើន ផលជាច្រើនឆ្នាំមកនោះ ឃុំក៏បានបញ្ជូន សំណើទៅថ្នាក់លើរួចរាល់ដែរ តែនៅមិនទាន់ មានការសម្រេច ។ ដូច្នេះហើយពលរដ្ឋស្នើ ឲ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿនផង ។

លោកមេឃុំមានប្រសាសន៍ដែរថា ចំពោះ មុខសភាពការណ៍ថ្មី និងបន្ទាន់បំផុតមន្ទីរ អង្គភាព និងក្រុម ការងារ ចុះជួយ បាន សហការ ជាមួយ អាជ្ញាធរឃុំ ផ្សព្វផ្សាយ វិធាន ការទប់ស្កាត់ការ រីករាលដាល នៃជំងឺ កូវីដ ១៩ នៅតាម គោលដៅ ក្នុងភូមិទាំង អស់នៃឃុំ ដោយចុះ ផ្ទាល់ តាមខ្នងផ្ទះ ចែក រូបភាព ផ្ទាំងធំដែល មានខ្លឹមសារពីរ គឺ ទីមួយរបៀប លាង សំអាត ដៃ និងទីពីរ វិធីកាត់ បន្ថយហានិ-

ភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយការអនុវត្ត បង្ហាញផ្ទាល់ ។

លោក **រៀប ប៊ុនឈួយ** ប្រធានក្រុមប្រឹក្សា ស្រុកប្រាសាទបាគង និងជាអនុប្រធាន គណបក្សស្រុកបានមានប្រសាសន៍ដែរថា ឃុំ កំពង់ត្បូងពីមុនពិតជាពិបាកក្នុងធ្វើដំណើរណាស់ ព្រោះស្ថានភាពផ្លូវគ្មានមានតែទឹក ហើយ ពលរដ្ឋមានជីវភាពក្រលំបាក។ ប៉ុន្តែបច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្ស និងគោល- នយោបាយ របស់រាជរដ្ឋាភិបាលដែលមាន **សម្តេចតេជោ ហ៊ុន សែន** ជាប្រមុខទើប បច្ចុប្បន្ននេះឃុំកំពង់ត្បូង បានប្រែមុខមាត់ថ្មី ជាច្រើនគួរឲ្យកត់ សម្គាល់។ លោកបញ្ជាក់ ថា ឃុំកំពង់ត្បូងគឺជាឃុំមួយគំរូដែលតែង តែមានសម្លេងឆ្នោត របស់គណបក្សប្រជាជន កម្ពុជាច្រើនជាងគេ និងឈ្នះឆ្នោតជាប្រចាំ តែម្តង។



ផ្ទះប្រជាជនដែលសង់ខ្ពស់ការពារការលិចលង់ក្នុងរដូវទឹកឡើង



អបអរខ្ទប់៦៩ ឆ្នាំថ្ងៃកំណើត គណបក្សប្រជាជនកម្ពុជា

១-២៨ មិថុនា នក្ខត្តបក្ស
ព្រះសង្ឃបញ្ញវន្ត មហាជន
២- គីកម្លាំងធំ ជំនួន៖
មហាជនកុះករ កើនធំធាត់
៣- ដំបូងដំបង ព្រូញឆ្នួស
ពូថៅកំបិត កាប់តបត
៤- អាវុធជាប់ដៃ ហែមោះមុត
កម្លាតអាណានិគមបារាំង
៥- សុខសន្តិភាព ១៦ឆ្នាំ
គឺអាមេរិកកាំង មហាអំណាច
៦- យន្តហោះធំតូច ដូចកន្ទុយ
រណ្តៅជ្រៅរាក់ ស្លាបចក្រខាល់
៧- ត្រឹមតែ ៥ឆ្នាំ ស្រុកអន្តរាយ
ប្រជាក្រោកឈរ បូរជីវី
៨- ១៧មេសា ថ្ងៃជោគជ័យ
ព្រោះប្រទេសជាតិ បានរំដោះ
៩- ឮពាក្យរំដោះ ត្រេកអរណាស់
អរព្រះដង្ហើម ឆ្អើមញ័រញាក់
១០- បីឆ្នាំ ប្រាំបី ខែម្តែថ្ងៃ
ស្រីប្រុសចាស់ក្មេង ទាំងគ្រួសារ
១១-គ្រប់គ្រាជាតិជួបគ្រោះអាសន្ន
ស្លាហាបប្រយុទ្ធ ឥតរញ្ជ្រា
១២- ដល់ដើមសតវត្សរ៍ ម្តែមួយនេះ សំណាងវិសេស គួរចងចាំ
ប្រវត្តិសាស្ត្រជាតិ រាប់រយឆ្នាំ
១៣- សុខសាន្តបានជាង ម្ភៃឆ្នាំសោះ
វិសាលភាពធានី លាតល្វឹងល្វើយ
១៤-ស្មារតីថ្មីដៃ ថ្លៃប្រឌិត
សំរេចកសាង និងការពារ
១៥- យើងខ្ញុំប្រជា និន្ទាថ្វាយ
ហែហមអបក្សស្ម័គ្រមេត្រី
១៦-សូមជូនពរជ័យ សិរីក្រ
បក្សគ្រប់ស្រទាប់ គាប់កល្យាណ
១៧-បុព្វបុរសខ្មែរ ស្នេហាជាតិ
សូមបានសោយសុខស្ថានសួគ៌

ទិវាឧបត្ថម្ភបក្សប្រជាជន
វណ្ណៈអធន មន្ត្រីរដ្ឋ។
ជឿជាក់ជោគជ័យ សិរីក្រ
អនុវត្តមាត់ បក្សបរវ។
ចម្រងបន្ទា លំពែងស្នូ
ឈូឆរដណ្តើម កាំភ្លើងខ្មាំង។
ប្តេជ្ញាប្រយុទ្ធ យ៉ាងក្លាខ្លាំង
តតាំងទាមទារ ឯករាជ្យ។
កើតសោកនាដកម្ម ព្រោះគ្រោះកាច
ជាមារបិសាច ល្បួនពានផ្ទាល់។
ជម្រុះរុក្ខ គ្រាប់ណាប៉ាល់
ឆ្លោងកាំភ្លើងត្បាល់ ញ័រឆរណ៍។
វិនាសខ្លាតខ្លាយ សព្វទិសទី
វាយខ្លាំងវាតទី វិនាសអស់។
សង្ឃឹមផុតភ័យ រីករាយស្រស់
បាត់ស្ទើរព្យាបាត់ អស់គ្រោះថ្នាក់។
ទុកព្រួយប្រាត់ប្រាស់ ស្រឡះធ្លាក់
ប៉ុលពត អបល្ល័ក្ខណ៍ ដាក់អាជ្ញា។
ពួកទម្ងន់ប្រល័យ គ្មានមេត្តា
បង្អត់អាហារ ស្លាប់រោគ។
បក្សប្រជាជនប្រឹងស្ទុះស្ទា
ដោះទុក្ខវេទនា យ៉ាងសកម្ម
១២- ដល់ដើមសតវត្សរ៍ ម្តែមួយនេះ សំណាងវិសេស គួរចងចាំ
រងកម្មគ្មានសុខយូរថ្ងៃឡើយ។
ចំរើនលូតលាស់ លឿនពេកហើយ
មិនចាញ់គេឡើយ ចុងបូព៌ា។
អត្តកោវិទ បក្សមហិមា
អភិវឌ្ឍនា ជាប្រក្រតី។
បូជាចិត្តកាយ ស្មោះភក្តី
តតបំបែកបែរ ប្រែប្រាសប្រាណ។
សសរស្តម្ភរដ្ឋ ឬទ្ធិថ្កើងថ្កាន
និគ្សនេសុខសាន្ត បានយូរយារ។
ពលីចាកឃ្លាត ហួសគណនា
ជួយកម្ពុជា ផុតទុក្ខហោង។

និពន្ធ៖ នីម ណាំ



គ្រួសារពូកែគុរ

ថ្ងៃមួយ លោក កវី សុផល បាន
ជួបជាងគំនូរ សាវ៉ាន់ ជាមិត្តចាស់
ដោយចៃដន្យ ក៏សួរ៖

- អេហ៍...បែកគ្នាយូរឆ្នាំហើយ
មិត្តសប្បាយទេ ?

- បាទ...អរគុណ ខ្ញុំសុខសប្បាយ ធម្មតា
- ចុះប្រពន្ធកូន! ហើយសព្វថ្ងៃ មិត្តប្រកបរបរអ្វីដែរ ?
- អូហ្ន...ប្រពន្ធ កូនខ្ញុំ សុខសឹងជាវិចិត្រករទាំងអស់គ្នា ។
- អីយ៉ា...ល្អណាស់តើ...មួយគ្រួសារ សុខតែជាវិចិត្រករទាំងអស់គ្នា។
តើប្រពន្ធកូនឯងចូលចិត្តគូរលើក្រដាស លើកំណាត់ ឬក៏គូរគំនូរពណ៌ ?
- ទេ...ប្រពន្ធកូនខ្ញុំ ចូលចិត្តគូរលើស្បែក !
- ចូលចិត្តគូរលើស្បែកយ៉ាងម៉េច ខ្ញុំមិនយល់សោះហើយ ?
- បាទ...គឺប្រពន្ធ និងកូនស្រីខ្ញុំពីរនាក់ មួយថ្ងៃៗ គិតតែគូរចិញ្ចឹម
លាបក្រែមបច្ចេកវិទ្យា លាបថ្នាំក្រចក។ ចំណែកកូនប្រុសខ្ញុំវិញចូលចិត្ត
គូរលើខ្លួន កន្លែងណាក៏មានស្នាមសាក់ដែរ ។

ល្បីឈ្មោះចុះកាសែត

- នាង ម៉ិច និយាយជាមួយនាយ ម៉េ ជាប្តី៖
- ខ្ញុំឃើញបង ថ្ងៃណាក៏អង្គុយសរសេរអត្ថបទដែរ តែមិនដែល
ឃើញមានអត្ថបទចុះកាសែតសោះ ចាញ់អន្ទិតម៉ក់នៅខាងចុងភូមិជិះ
ម៉ូតូតាមផ្លូវតែ១៥នាទី មានអត្ថបទចុះកាសែតភ្លាម មានទាំងរូបថត
យ៉ាងច្បាស់ក្រឡេកលើទំព័រកាសែតទៀតផង ។
 - តើ វាធ្វើស្តីដែរ ?
 - ចាំ...គឺវាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពហើយជិះជ្រែកាច់ចង្កេះពេញ
ថ្នល់ ដល់នគរបាលចាប់ តែដៃជាមួយនគរបាល ទើបចាប់ចុះកាសែត
ហ្នឹងណា ។

ចិញ្ចឹមប្រពន្ធពី

- នាយ ចយ និងនាយ ចេក ជាមិត្តភក្តិបែកគ្នាយូរឆ្នាំទើបបានជួបគ្នា
នាឱកាសបុណ្យអុំទូក ។ នាយ ចយ រស់នៅខេត្តភូមិភាគឦសាន ត្អូញ
ប្រាប់មិត្ត ចេក រស់នៅរាជធានី៖
- មិត្តឯងរស់នៅរាជធានី មុខរបរធំ ជីវភាពកាន់តែធូរធារទៅៗ
ចំណែកខ្ញុំ នៅឯខេត្តឆ្ងាយរកស៊ីមិនសូវបាន ហើយថែមទាំងចិញ្ចឹម
ប្រពន្ធពីរនាក់ទៀតផង ទើបជីវភាពកាន់តែយ៉ាប់ទៅៗ ។
 - ស្តី...មិនសូវមានប្រាក់កាសផង យកប្រពន្ធដល់ទៅពីរ ?
 - មិនមែន ខ្ញុំចង់បានប្រពន្ធពីទេ គឺកូនប្រុសខ្ញុំការប្រពន្ធតែការ
បានប៉ុន្មានខែ វាដើរចោលផ្ទះប្រគល់ប្រពន្ធជាឲ្យខ្ញុំមើល ។ រឿងហេតុ
ទៅជាអ្វីចឹងខ្ញុំមិនមើលមិនកើត ទើបត្រូវចិញ្ចឹមប្រពន្ធដល់ទៅពីរនាក់
ហ្នឹងណា ។

អ្នកឧបត្ថម្ភ ឥស្សនាវដ្តី ប្រជាជន លេខ ២២៨

១-	លោកជំទាវ	ម៉ែន	សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច .	៥០០.០០០ រ
២-	ឯ.ឧ	កែ	គឹមយ៉ាន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	លោកជំទាវ	យួន	សុដាវី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល	២០០ ដុល្លារ
៤-	ឯ.ឧ	អូន	ព័ន្ធមុនីរ័ត្ន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ	ហ៊ុន	ចាន់គូ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សនៃធនាគារជាតិ	៥០០.០០០ រ
៦-	ឯ.ឧ	អ៊ុក	រ៉ាម៉ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៧-	ឯ.ឧ	ហ៊ុន	ម៉ុនហៀង	សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខ្មែរកាលីយ៉ាសម្តេចតេជោ	២០០ ដុល្លារ
៨-	ឯ.ឧ	ស៊ុន	ចាន់ផុល	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសាធារណការនិងដឹកជញ្ជូន	៥០០.០០០ រ
៩-	ឯ.ឧ	ចម	ប្រសិទ្ធ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងឧស្សាហកម្ម និងសិប្បកម្ម	៥០០.០០០ រ
១០-	ឯ.ឧ	ហ៊ុន	ណេង	ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា	១០០ ដុល្លារ
១១-	ឯ.ឧ	វេង	សាខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	៦០០.០០០ រ
១២-	ឯ.ឧ	ប៉ាន	សុរេស៊ី	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
១៣-	ឯ.ឧ	ថោង	ខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១៤-	ឯ.ឧ	អ៊ុក	សំហេង	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១៥-	ឯ.ឧ	ត្រី	សុខា	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងមុខងារសាធារណៈ	១០០ ដុល្លារ
១៦-	ឯ.ឧ	អូស្តាន	ហាស្តាន់	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៧-	ឯ.ឧ	យូ	ម៉ុនឡេង	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
១៨-	ឯ.ឧ	គង់	វិបុល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១៩-	ឯ.ឧ	អ៊ុក	សាវតុន	ប្រធានគណៈកម្មាធិការនៃគណបក្សអាជ្ញាធរសេដ្ឋកិច្ចជាតិ	១០០ ដុល្លារ
២០-	ឯ.ឧ	ម៉េ	ម៉ុននាង	ប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
២១-	ឯ.ឧ	នង	ចាសនា	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ	៥០០.០០០ រ
២២-	ឯ.ឧ	សុខ	ផល	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	១០០ ដុល្លារ
២៣-	ឯ.ឧ	ម៉ា	ឈឿន	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៤-	លោកជំទាវ	អ៊ុក	ម៉ាលី	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៥-	ឯ.ឧ	ទេព	ធន	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០ ដុល្លារ
២៦-	គណៈកម្មការ ក៧១				៥០០.០០០ រ
២៧-	គណៈកម្មាធិការនៃគណបក្សក្រសួងបរិស្ថាន				៥០០.០០០ រ
២៨-	គណៈកម្មាធិការនៃគណបក្សក្រសួងកិច្ចការនារី				១០០ ដុល្លារ
២៩-	គណៈកម្មាធិការនៃគណបក្សខេត្តបាត់ដំបង				១០០ ដុល្លារ
៣០-	គណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប				១០០ ដុល្លារ
៣១-	គណៈកម្មាធិការនៃគណបក្សខេត្តព្រះសីហនុ				១០០ ដុល្លារ
៣២-	គណៈកម្មាធិការនៃគណបក្សខេត្តត្បូងឃ្មុំ				១០០ ដុល្លារ
៣៣-	គណៈកម្មាធិការនៃគណបក្សខេត្តកណ្តាល				១០០ ដុល្លារ
៣៤-	គណៈកម្មាធិការនៃគណបក្សខេត្តស្ទឹងត្រែង				១០០ ដុល្លារ
៣៥-	គណៈកម្មាធិការនៃគណបក្សខេត្តកែប				៥០០.០០០ រ
៣៦-	ឯ.ឧ	ប៉ា	សុដាគីចឿ	ប្រធានគណៈកម្មាធិការនៃគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
៣៧-	ឯ.ឧ	ម៉ែន	វិបុល	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
៣៨-	ឯ.ឧ	វ៉ា	ផល	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
៣៩-	ឯ.ឧ	អ៊ុច	ភា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តតាកែវ	១០០ ដុល្លារ
៤០-	ឯ.ឧ	អ៊ុន	ចាន់ដា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
៤១-	ឯ.ឧ	ដាន់	ចាន់ផុល	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តប៉ៃលិន	១០០ ដុល្លារ
៤២-	ឯ.ឧ	ស្វាយ	សំរែង	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តមណ្ឌលគិរី	១០០ ដុល្លារ
៤៣-	ឯ.ឧ	ប្រាក់	សុវណ្ណ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តព្រះវិហារ	១០០ ដុល្លារ
៤៤-	ឯ.ឧ	ម៉េ	សុដា	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
៤៥-	ឯ.ឧ	យូ	តិរៀង	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
៤៦-	ឯ.ឧ	ស្រី	សុខុម	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣០០.០០០ រ
៤៧-	ឯ.ឧ	ម៉េ	ជ័យហ៊ុយ	ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា	២០០.០០០ រ
៤៨-	ឯ.ឧ	រ៉ាម	គាតហោ	សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
៤៩-	ឯ.ឧ	ម៉េ	ម៉ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៥០-	គណៈកម្មាធិការនៃគណបក្សក្រសួងយុវជន និងកីឡា				២០០.០០០ រ
៥១-	គណៈកម្មាធិការនៃគណបក្សខេត្តបន្ទាយមានជ័យ				៥០ ដុល្លារ
៥២-	គណៈកម្មាធិការនៃគណបក្សខេត្តកំពត				៥០ ដុល្លារ
៥៣-	ឯ.ឧ	ឈេ	ខន	សមាជិកព្រឹទ្ធសភា	៥០ ដុល្លារ
៥៤-	ឯ.ឧ	ជុំ	យូហៀង	សមាជិកព្រឹទ្ធសភា	៥០ ដុល្លារ
៥៥-	ឯ.ឧ	ជាន	ម៉េន	អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង	២០០.០០០ រ
៥៦-	ឯ.ឧ	អ៊ុក	ជានី	អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល	២០០.០០០ រ
៥៧-	ឯ.ឧ	ថា	យ៉ាវ	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២៣៦.៥៧០ រ
៥៨-	ឯ.ឧ	ប៉ាវ	មាម៉ាង	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៥៩-	ឯ.ឧ	ម៉ៅ	ម៉ុនណារិន	សមាជិកគណៈកម្មាធិការកណ្តាល	២០០.០០០ រ
៦០-	ឯ.ឧ	ចាយ	មុនីន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៦១-	ឯ.ឧ	សុស	យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	២០០.០០០ រ
៦២-	ឯ.ឧ	នរ	តេនៈឧឡាន	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៦៣-	ឯ.ឧ	យួន	រ៉ាតិន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៦៤-	ឯ.ឧ	ហេង	សុ	រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៥០ ដុល្លារ
៦៥-	លោកជំទាវ	ម៉ីផុន	គូថង	ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង	៥០ ដុល្លារ

អ្នកឧបត្ថម្ភ ឧបត្ថម្ភ ប្រជាជន លេខ ២២៨

៦៦-	ឯ.ឧ	មូល	លីមេហេន	អនុវត្តលេខាធិការទីភ្នាក់ងារគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៦៧-	ឯ.ឧ	សេន	ឡេង	អនុវត្តលេខាធិការទីភ្នាក់ងារគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៦៨-	ឯ.ឧ	តាយ	ឧត្តសេន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៦៩-	ឯ.ឧ	ថោន	សំរេត	សមាជិកគណៈកម្មាធិការកណ្តាល	២០០.០០០ រ
៧០-	ឯ.ឧបណ្ឌិត	ម៉ោង	ថេន	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍	២០០.០០០ រ
៧១-	ឯ.ឧ	អ៊ុន	ម៉ូរ៉ា	អគ្គស្នងការរងនគរបាលជាតិ ទទួលបាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌	២០០.០០០ រ
៧២-	ឯ.ឧ	សុខ	ខេមរិន	អនុប្រធានក្រុមការងារចុះស្រុកកញ្ចៀច និងប្រធានក្រុមការងារចុះឃុំកញ្ចៀច	២០០.០០០ រ
៧៣-	ឯ.ឧ	ខេន	ជូ	ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ	២០០.០០០ រ
៧៤-	ឯ.ឧ	យុន	ហេន	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	៥០ ដុល្លារ
៧៥-	ឯ.ឧ	ឆឡ	សាម៉ុន	រដ្ឋលេខាធិការក្រសួងដែនការ	១៥០.០០០ រ
៧៦-	ឯ.ឧ	ម៉ែន	ស៊ីថាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៧៧-	គណៈកម្មាធិការគណបក្ស គ២២៥				១០០.០០០ រ
៧៨-	ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ				១០០.០០០ រ
៧៩-	ឯ.ឧ	កាយ	សំរុម	ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្តកោះកុង	១០០.០០០ រ
៨០-	ឯ.ឧ	ណេរ	មូក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៨១-	ឯ.ឧ	ដាន	ម៉ីនឡេង	រដ្ឋលេខាធិការក្រសួងដែនការ	១០០.០០០ រ
៨២-	ឯ.ឧបណ្ឌិត	មាស	ម៉ូ	អនុវត្តលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៨៣-	លោកជំទាវ	ឱក្យ	ប័ណ្ណតារិន	អនុវត្តលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៨៤-	ឯ.ឧ	ជ្រូន	ថេរ៉ាត	អនុវត្តលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	១០០.០០០ រ
៨៥-	ឯ.ឧ	ម៉ែន	ប័ណ្ណសុខេមរា	អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៨៦-	ឯ.ឧ	ស៊ីម	ស៊ីថា	អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១០០.០០០ រ
៨៧-	លោក	គីម	ប័ណ្ណា	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៨៨-	លោក	ហ្ម	ជារណា	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ រ
៨៩-	លោក	ហ៊ុន	សុខុឌ្យ	មន្ត្រីគណៈយោសាអប់រំនៃគណៈកម្មាធិការកណ្តាល	១០០.០០០ រ
៩០-	ឯ.ឧ. ឧកញ៉ា	សន	អុសល	អនុប្រធានគណបក្សស្រុកកំពង់សំលា	២០ ដុល្លារ
៩១-	លោកជំទាវ	មីន	មាណវី	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	៥០.០០០ រ
៩២-	ឯ.ឧ	ពត	ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៩៣-	ឯ.ឧ	អ៊ុន	តាឈី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៩៤-	ឯ.ឧ	ស៊ីន	សុផល	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៩៥-	ឯ.ឧ	លី	សារ៉េត	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៩៦-	ឯ.ឧ	ជូន	សារឡេង	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៩៧-	ឯ.ឧ	ឡេង	ដាវ៉ា	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៩៨-	លោកជំទាវ	ឆេរ	ម៉ីន	ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង	៥០.០០០ រ
៩៩-	លោក	ដា	ឧត្តម	អាជ្ញាធរ លក់ដូរ	៥០.០០០ រ
១០០-	ឯ.ឧបណ្ឌិត	ចី	មាណវី	ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ	៥០.០០០ រ
១០១-	ឯ.ឧ	ហេន	ប័ណ្ណា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
១០២-	ឯ.ឧ	ស៊ីន	ចាន	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
១០៣-	ឯ.ឧ	ដា	ឧត្តិ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
១០៤-	ឧកញ៉ា	ឆេន	ចិន្តា	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០ រ
១០៥-	លោក	សេន	សុភក្រ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
១០៦-	លោក	ឆឡ	ឱណា	ប្រធានសាខាពន្ធដារ ខេត្តកំពង់ឆ្នាំង	៥០.០០០ រ
១០៧-	លោកស្រី	ស្រៀ	ប័ណ្ណថា		៥០.០០០ រ
១០៨-	ឯ.ឧ	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១០៩-	លោក	គីម	សុខុឌ្យ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១០-	ឯ.ឧ	លីម	សុខេត	ប្រធានគណៈយោសាអប់រំនៃគណបក្សខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១១-	ឯ.ឧ	សុន	សុមី	ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណបក្សខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១២-	លោក	មូល	ណារ៉ា	ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១៣-	លោក	មាស	ប័ណ្ណតិន្ទ	ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១៤-	ឯ.ឧ	អ៊ុន	ស៊ីថាន់	ប្រធានអនុក្សេត្រនាយកខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១៥-	លោក	ម៉ែន	គីមស៊ីន	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១៦-	លោក	ហ៊ុយ	ឡេង	ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១៧-	លោក	អេន	គ្រីន	អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១៨-	លោក	អ៊ុយ	តាយ	អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១១៩-	លោក	យ៉ឹម	ម៉ីនរ៉េម	ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២០-	លោក	ដាវ៉ា	ប័ណ្ណសេដ្ឋ	ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២១-	លោក	យុត	ស៊ីន	ប្រធានរតនាគារខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២២-	លោកស្រី	ម៉ែន	គីមហ្វាយ	ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២៣-	លោក	រស់	សារ៉ុ	ប្រធានមន្ទីរកិច្ចការ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២៤-	លោក	ម៉ុក	ឡាយជី	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២៥-	លោក	ឡេង	ម៉ីនឡេង	ប្រធានមន្ទីរឧស្សាហកម្ម និងសំបូរកម្មខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២៦-	លោក	ថា	សុត្វា	នាយកធនាគារជាតិ ខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២៧-	លោក	អេន	ណារីន	ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំបូរកម្មខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២៨-	លោក	ដុំ	ប័ណ្ណឌី	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥០.០០០ រ
១២៩-	លោក	ម៉ីន	លាងរេន	អភិបាលរងស្រុកព្រះនេត្រព្រះ	៥០.០០០ រ
១៣០-	លោក	លី	ប័ណ្ណាវិទូ	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ	៥០.០០០ រ

អ្នកឧបត្ថម្ភ ព្យួរនាវី ប្រជាជន លេខ ២២៨

១៣១-	លោក	សិទ្ធិ	ឡោះ	ស្នងការងារនគរបាលខេត្តបន្ទាយមានជ័យ	៥០.០០០\$
១៣២-	លោក	ជឹម	ម៉ឺនណេ	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ	៥០.០០០\$
១៣៣-	លោក	ហៀង	ទីរៈ	អភិបាលរងក្រុងប៉ោលប៉ែតខេត្តបន្ទាយមានជ័យ	៥០.០០០\$
១៣៤-	លោក	ជា	យន្តាណ	ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តបន្ទាយមានជ័យ	៥០.០០០\$
១៣៥-	លោក	រិះម	គឹមហ្វុ	ប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ	៥០.០០០\$
១៣៦-	ឯ.ឧ	ថោ	ចេត្នា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៥០.០០០\$
១៣៧-	គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម				៥០.០០០\$
១៣៨-	លោក	សៅ	ច័ន្ទៈ	នាយករងខ្ញុំកាលយុវជនមន្ត្រីក្រសួងកិច្ចការនារី	៥០.០០០\$
១៣៩-	ឯ.ឧ	ស៊ិន	ឌុន្ទី	រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០\$
១៤០-	ឯ.ឧ	ម៉ឺ	ប្រេម	ប្រធានគណៈយោសាអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	៣០.០០០\$
១៤១-	លោក	ម៉ៅ	សុខលីម	ក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះជួយខណ្ឌសែនសុខ ភ្នំពេញ	៣០.០០០\$
១៤២-	ឯ.ឧ	ម៉ុញ	សុទ្ធ	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	២០.០០០\$
១៤៣-	ឯ.ឧ	ចាន	ស៊ីណាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០\$
១៤៤-	ឯ.ឧ	ឈា	ម៉ឺនធីន	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០\$
១៤៥-	ឯ.ឧ	រិះម	ច័ន្ទៈ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០\$
១៤៦-	ឯ.ឧ	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០\$
១៤៧-	លោកជំទាវ	ឈី	ច័ន្ទ	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	២០.០០០\$
១៤៨-	លោកជំទាវ	សៅ	សុផានី	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០\$
១៤៩-	លោកជំទាវ	ម៉ុក	ណាឌី	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០\$
១៥០-	ឯ.ឧ	សេក	សុខុម	ទីប្រឹក្សាក្រសួងព័ត៌មាន ចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ	២០.០០០\$
១៥១-	លោក	អ៊ុក	សំណេ	អគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០\$
១៥២-	លោក	ម៉ឺ	ឌុន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០\$
១៥៣-	លោក	យ៉ោក	សំណេ	សមាជិកក្រុមការងារចុះខេត្តខេត្តកណ្តាល	២០.០០០\$
១៥៤-	លោក	ម៉េ	ម៉ាលី	អនុប្រធានគណៈយោសាអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	២០.០០០\$
១៥៥-	លោក	ឈា	សុតណ្តាវ៉ា	ប្រធានការិយាល័យរដ្ឋបាលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង	២០.០០០\$
១៥៦-	លោក	ហ៊ុន	ចាន់ធី	ប្រធានគណៈកម្មាធិការសាខាគណបក្សរដ្ឋបាលអូរឫស្សី (ភ្នំពេញ)	២០.០០០\$
១៥៧-	លោក	ម៉ុ	ចារ៉ា	ជំនួយការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ	២០.០០០\$
១៥៨-	លោក	គង់	ណាឌី	មន្ត្រីអង្គការកិច្ចសហការដើម្បីកម្ពុជា (កាកូ) ខេត្តបន្ទាយមានជ័យ	២០.០០០\$
១៥៩-	លោក	ម៉ៅ	សុ	សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ	២០.០០០\$
១៦០-	លោក	យុន	ឌុន្ទី	ប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ	២០.០០០\$
១៦១-	លោក	ឈឿន	សៅតុច	ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ	២០.០០០\$
១៦២-	លោក	ចាន	ហេង	ម្ចាស់ស្ថានីយប្រេងឥន្ធនៈគេរា ទីរួមខេត្តបន្ទាយមានជ័យ	២០.០០០\$
១៦៣-	លោក	ហុន	ប្រកម	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ	២០.០០០\$
១៦៤-	លោក	យូ	ពៅ	អភិបាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ	២០.០០០\$
១៦៥-	ឯ.ឧ	អេង	ហាត	សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ	១០.០០០\$
១៦៦-	លោកជំទាវ	គីន	ច័ន្ទ	សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ	១០.០០០\$
១៦៧-	លោក	ឈឿន	ហ្វែកយ៉ុង	នាយករដ្ឋបាល ខេត្តបន្ទាយមានជ័យ	១០.០០០\$
១៦៨-	លោក	យ៉ឹម	លី	ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ	១០.០០០\$
១៦៩-	លោក	យុន	ម៉ឺនឈឿន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៧០-	លោក	សុខ	ចំណាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៧១-	លោក	ទុន	ពៅជ័	សមាជិកគណៈកម្មាធិការត្រួតពិនិត្យគណបក្សក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
១៧២-	លោក	សែម	សំណាង	ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
១៧៣-	លោក	ម៉េ	ប្រស	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
១៧៤-	លោក	ទុន	ចន្ទ្រានី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៧៥-	លោក	ជា	ចន្ទ្រា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៧៦-	លោក	សៅ	សម្ភារ	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
១៧៧-	លោក	សៅ	សម្ពស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
១៧៨-	លោក	ថេង	ម៉ឺនគេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៧៩-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៨០-	លោក	ធិត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
១៨១-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៨២-	លោក	សុ	ចង្កូ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៨៣-	លោក	ហ្វុក	ចាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៨៤-	លោក	ធិម	ច័ន្ទ្រា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៨៥-	លោក	ឈុន	រៀមឈី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៨៦-	លោក	សាន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៨៧-	លោក	ឌុច	សុចន្ទា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៨៨-	លោក	ជុំ	ឧត្តរា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៨៩-	លោក	ឈុន	ម៉ឺន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៩០-	លោក	កេត	ចាន់សាតុច	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៩១-	លោក	ជឹម	ស៊ីនហេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
១៩២-	លោក	យស	ធួន	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០\$
១៩៣-	លោក	ឡាច	គីរាត	សមាជិកក្រុមការងារចុះស្រុកបាគ្គី ខេត្តព្រៃវែង	១០.០០០\$

ស្ថានភាពការសក្យាលដ្ឋាន ឡើងកំណែទំនិសមហាវិថី ព្រះបុរិស្ថនរ្យ ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម



ដាក់អោយប្រើប្រាស់
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០

